

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



**របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់**

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ
កាណាឌីយ៉ា ក.អ**

**ANALYSIS OF FINANCIAL STATEMENT OF
CANADIA BANK PLC**

ជំនាញ: សវនកម្ម

រៀបរៀងដោយ: សុខ ស្រីពៅ

អត្តលេខ: MA21/018

ឆ្នាំសិក្សា: ឆ្នាំ២០២៣ - ២០២៥

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



**របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់**

**ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ
កាណាឌីយ៉ា ក.អ**

**ANALYSIS OF FINANCIAL STATEMENT OF
CANADIA BANK PLC**

ជំនាញៈ សវនកម្ម

សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត កង ឱម

លោកគ្រូណែនាំ៖ បេក្ខបណ្ឌិត យ៉ែម សុខហៀក

ឆ្នាំសិក្សា៖ ឆ្នាំ២០២៣ - ២០២៥



**គណៈកម្មការត្រួតពិនិត្យរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២១
ប្រធានបទ៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា ក.អ**

លោកគ្រូណែនាំ

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត យ៉ែម សុខហៀក

បណ្ឌិត កង ឱម

សាកលវិទ្យាធិការរងអចិន្ត្រៃយ៍

នាយកមជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

បណ្ឌិត សេង សំអឿន

សាកលវិទ្យាធិការ

បណ្ឌិត ហេង វ៉ាន់ដា

ឧទ្ទិសស្នាដៃ

នាងខ្ញុំឈ្មោះ **សុខស្រីពៅ** ជាបេក្ខជនបរិញ្ញាបត្រជាន់ខ្ពស់ជំនាញ **សវនកម្ម** ជំនាន់ទី២១ នៃសាកលវិទ្យាល័យវ៉ាន់ដា។

សូមឧទ្ទិសស្នាដៃ នៃការស្រាវជ្រាវនេះថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធវីព្រះមហាក្សត្រខ្មែរ គ្រប់សម័យកាល ដែលព្រះអង្គបានធ្វើព្រះរាជបូជនីយកិច្ច ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះវិញ្ញាណក្ខន្ធមេដឹកនាំខ្មែរគ្រប់សម័យកាល ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ ប្រជាជន និងទឹកដី។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតា និង ជនរួមជាតិខ្មែរគ្រប់រូប ពុទ្ធបរិស័ទខ្មែរ និងជនស្នេហាជាតិទាំងអស់ ដែលបានធ្វើពលិកម្ម នៅគ្រប់ សម័យកាល ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា។

សូមឱ្យមាតុភូមិកម្ពុជា ស្ថិតនៅគង់វង្ស មានភាពរុងរឿងសម្បូរសប្បាយ មានភាពថ្លៃថ្នូរ និងថ្កុំថ្កើងតរៀងទៅ។

លេខកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសវនកម្ម នៅសាកលវិទ្យាល័យវ៉ាន់ដា អស់រយៈពេល២ឆ្នាំរួចមក នាងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើន ដែលពាក់ព័ន្ធនឹងមុខវិជ្ជាសវនកម្ម គណនេយ្យ ពន្ធជាពិសេសយល់ច្បាស់ថាជំនាញសវនកម្ម គឺជាជំនាញមួយដ៏មានសារៈសំខាន់ សម្រាប់តម្រូវការស្ថាប័នទាំងអស់ មិនថាស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។ ក្នុងនោះផងដែរដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែស៊ីជម្រៅលើជំនាញរបស់ខ្លួន សាកលវិទ្យាល័យក៏បានបញ្ចូលមុខវិជ្ជាជាច្រើន ដែលពាក់ព័ន្ធទៅនឹងកម្មវិធីសិក្សាទៅតាមកម្រិត ពីឆ្នាំទីមួយ រហូតដល់ឆ្នាំទីពីរដែលត្រូវបញ្ចប់ការសិក្សា។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែជាយានសម្រាប់ឱ្យនិស្សិតយកទៅប្រើប្រាស់ នៅក្នុងវិស័យការងារបានជាពិសេសនោះ គឺមុខវិជ្ជាគណនេយ្យដែលស្ថាប័នត្រូវឱ្យបុគ្គលិកពាក់ព័ន្ធត្រូវមានចំណេះដឹង ដើម្បីរៀបចំ និងកាន់កាប់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ ស្របទៅតាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីជៀសវាងនូវបញ្ហាផ្សេងៗដែលអាចកើតមានឡើង និងធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការអាជីវកម្មទៅថ្ងៃក្រោយ។ ដោយនាងខ្ញុំយល់ថាចំណេះដឹងខាងគណនេយ្យ ជាចំណេះដឹងបន្ថែមមួយទៀតដ៏មានសារៈសំខាន់សម្រាប់សវនករទាំងអស់ធ្វើការសិក្សាស្វែងយល់ និងស្របពេលដែលនាងខ្ញុំមានឱកាសបានសរសេររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផងនោះ ទើបនាងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី «ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា ក.អ» យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងជារបាយការណ៍ក្នុងគោលបំណងឱ្យអ្នកអាន និងអ្នកស្រាវជ្រាវក្រោយៗទៀតឱ្យយល់កាន់តែច្បាស់ពីគណនេយ្យ។ នាងខ្ញុំសង្ឃឹមថា ការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកដទៃទៀត ដែលមានបំណងលើការសិក្សាពីជំនាញគណនេយ្យ។

ជាទីបញ្ចប់នាងខ្ញុំ សូមមេត្តាខន្តីអភ័យទោសពីសំណាក់សាស្ត្រាចារ្យ រាមច្បង និងមិត្តអ្នកអាន នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនានៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ ហើយនាងខ្ញុំរីករាយនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយៗទៀតមានភាពល្អប្រសើរ។

សេចក្តីថ្លែងអំណរគុណ

នាងខ្ញុំជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២១ ជំនាញសវនកម្ម នៃសាកលវិទ្យាល័យវ៉ាន់ដា។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់៖

លោកឪពុក និងអ្នកម្តាយដែលបានផ្តល់កំណើត ហើយខិតខំបីបាច់ថែរក្សាកូន ព្រមទាំងផ្គត់ផ្គង់ដល់កូនសព្វបែបយ៉ាង ខិតខំលើកទឹកចិត្តកូនក្នុងការសិក្សា តាំងពីកូនចូលរៀនដំបូងរហូតមកដល់ពេលនេះ និងបានបង្រៀនកូនឱ្យចេះស្នេហាជាតិមាតុភូមិកម្ពុជា។

នាយក គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃ សាកលវិទ្យាល័យ វ៉ាន់ដា ដែលជានិច្ចកាលតែងតែផ្តល់នូវការលើកទឹកចិត្ត អនុគ្រោះដល់នាងខ្ញុំរហូត ធ្វើឱ្យការសិក្សាបានបញ្ចប់និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាពិសេសសាស្ត្រាចារ្យ **បណ្ឌិត កង ឱម** និងលោកគ្រូ **យ៉ែម សុខហៀក** ដែលលោកបានឆ្លៀតពេលវេលាដ៏មានតម្លៃ ដើម្បីជួយណែនាំដល់ការសរសេរបាយការណ៍របស់នាងខ្ញុំឱ្យរឹតតែមានភាពល្អប្រសើរ។

ជាទីបញ្ចប់នាងខ្ញុំ សូមលើកដៃសំពះបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាដល់លោកអ្នកមានគុណខាងលើឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីអាក់ខានឡើយ។

សូមគោរពជូនពរដល់គុណបការជនទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ ដ៏មហាប្រសើរ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

នាងខ្ញុំសូមធានាអះអាង និងទទួលខុសត្រូវលើខ្លឹមសារនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះថា របាយការណ៍ស្រាវជ្រាវនេះ គឺជាស្នាដៃស្រាវជ្រាវផ្ទាល់របស់នាងខ្ញុំ ដោយគ្មានពាក់ព័ន្ធជាមួយសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀត។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវដែលមានក្នុងរបាយការណ៍ស្រាវជ្រាវនេះ គឺថ្មីហើយក៏មិនទាន់មានជនណាម្នាក់យកទៅប្រើប្រាស់នៅក្នុងសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់គេឡើយ។

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០២.....

ហត្ថលេខា

ថ្ងៃ.....ខែ.....ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦.....

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០២.....

ត្រូវណែនាំ

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

នៅប្រទេសកម្ពុជាបច្ចុប្បន្ន ការវិនិយោគទុនទៅលើវិស័យហិរញ្ញវត្ថុមានភាពរីកចម្រើនគួរកត់សម្គាល់ ហើយគ្រប់អាជីវកម្មទាំងអស់ សុទ្ធតែមានការប្រកួតប្រជែងគ្នា ដែលក្នុងនោះមានវិស័យហិរញ្ញវត្ថុធនាគារដ៏ មានភាពលេចធ្លោផងដែរដែលទាមទារអ្នកគ្រប់គ្រងម្នាក់ៗ ត្រូវតែមានជំនាញសមត្ថភាពពេញលេញទៅ ដោយបទពិសោធន៍ មានគោលការណ៍ច្បាស់លាស់ និងមានការស្វែងយល់អំពីស្ថានភាពហិរញ្ញវត្ថុនៅក្នុង ធនាគារបានល្អប្រសើរ និងមានប្រសិទ្ធភាព។ ដូច្នេះហើយទើបនាងខ្ញុំបានសម្រេចចិត្តជ្រើសរើសប្រធានបទ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ាក.អ មកធ្វើការសិក្សាស្រាវជ្រាវ។

ការសិក្សានេះមានគោលបំណងដើម្បីស្វែងយល់ អំពីស្ថានភាពហិរញ្ញវត្ថុមួយពិតប្រាកដរបស់ ធនាគារកាណាឌីយ៉ា សម្រាប់រយៈពេល២ឆ្នាំ គឺឆ្នាំ២០២២ និងឆ្នាំ២០២៣ ដើម្បីឱ្យការសិក្សាស្រាវជ្រាវលើ ប្រធានបទមួយនេះអាចសម្រេចទៅបាន គឺនាងខ្ញុំបានលើកយកនូវទ្រឹស្តីមួយចំនួនដែលទាក់ទងនឹងប្រធាន បទមកសិក្សាដូចជា ធនាគារ គណនេយ្យទម្រង់នៃរបាយការណ៍ហិរញ្ញវត្ថុ និងវិធីសាស្ត្រទាំង៣ការវិភាគ របាយការណ៍ហិរញ្ញវត្ថុរួមមាន ការវិភាគតាមជួរដេក ការវិភាគតាមជួរឈរ និងការវិភាគតាមអនុបាត។

មុននឹងឈានដល់ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារកាណាឌីយ៉ា ក.អ នាងខ្ញុំបានធ្វើការ ស្វែងយល់ឱ្យច្បាស់លាស់ជាមុនសិនពីស្ថានភាពទូទៅ និងលក្ខណៈទូទៅមួយចំនួនរបស់ធនាគារកាណា ឌីយ៉ាដូចជា ប្រវត្តិធនាគារកាណាឌីយ៉ា រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រង គោលនយោបាយ បេសកកម្ម និងទស្សន វិស័យរបស់ធនាគារ។

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ តាមខ្សែដេកបានបង្ហាញថាធនាគារ កាណាឌីយ៉ា ក.អ មានការថយ ធ្លាក់ចុះនូវចំណូលកម្រៃជើងសារចំនួន (១,១២១,៧៤៣ ដុល្លារ) ក្នុងឆ្នាំ២០២៣ បើធៀបក្នុងឆ្នាំ២០២២ ហើយប្រាក់ចំណេញសុទ្ធមានការធ្លាក់ចុះចំនួន (២៦,៣៩៧,៧១៤ ដុល្លារ) ក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ ២០២២។ ការវិភាគតាមខ្សែឈរបានបង្ហាញថាប្រាក់ចំណូលការប្រាក់សុទ្ធក្នុងឆ្នាំ២០២៣មានអត្រា ៤៣,៥៩% និងឆ្នាំ២០២២មានអត្រា ៥០,៧២% បើធៀបនឹងអត្រាគោលមួយរយភាគរយ គឺបានន័យថា ប្រាក់ចំណូលការប្រាក់សុទ្ធឆ្នាំ២០២៣ មានការធ្លាក់ចុះបើធៀបនឹងឆ្នាំ២០២២។ រីឯការវិភាគតាមអនុបាត របស់ធនាគារបានបង្ហាញថា អនុបាតចរន្តមានលក្ខណៈប្រសើរដោយសារ ធនាគារអាចមានលទ្ធភាពទូទាត់ បំណុលរយៈពេលពេលខ្លីតាមរយៈពេលខ្លីបាន ដោយមានអត្រាចាប់ពី១០០%ឡើងទៅ។ ជាក់ស្តែងអនុបាត នៃការបង្វិលទ្រព្យសកម្មអចល័តក្នុងឆ្នាំ២០២៣ មានអត្រា ២៩០,៣៤ដុល្លារ និងក្នុងឆ្នាំ២០២២មានអត្រា ២៧៦,៧៦ដុល្លារ ដែលជាអត្រាមួយដ៏ល្អប្រសើរសម្រាប់ធនាគារ ហើយម្យ៉ាងទៀតអនុបាតប្រាក់ចំណេញ សុទ្ធមានការធ្លាក់ចុះក្នុងឆ្នាំ២០២៣មាន ២២,១៣% និងក្នុងឆ្នាំ២០២២មានរហូតដល់ ២៩,៣៥%។

ផ្អែកទៅតាមការបកស្រាយខាងលើ ខ្ញុំអាចសរុបសេចក្តីបានថាធនាគារ កាណាឌីយ៉ា ក.អ បាន ដំណើរការអាជីវកម្មរបស់ខ្លួនមិនសូវបានល្អប្រសើរទេ ព្រោះចំណូលសរុបក្នុងឆ្នាំ២០២៣មានការធ្លាក់ចុះបើ ធៀបនឹងឆ្នាំ២០២២ ហើយចំណូលសំវិធានធនសង្ស័យលើឥណទានសង្ស័យនិងអាក្រក់ដែលធនាគារដោះ ស្រាយ។

Research Summary

In Cambodia, investment in the financial sector has grown significantly, leading to an increasingly competitive environment for all businesses, including the financial industry. The banking sector is especially competitive, which necessitates that managers possess skills, experience, clear principles, and a strong understanding of the bank's financial situation. This is why I chose to focus on the financial statement analysis of Canadia Bank, Inc. for my research.

The aim of this study is to gain insights into the financial condition of Canadia Bank, Inc. over the course of two years, 2022 and 2023. To achieve this, I have explored relevant theories related to banking, accounting, financial statement formats, and the three methods of financial statement analysis: horizontal analysis, vertical analysis, and ratio analysis.

Before conducting the financial statement analysis, I established a clear understanding of Canadia Bank's general situation and key characteristics, including its history, management structure, policies, mission, and vision.

The horizontal analysis of the financial statements revealed that Canadia Bank, Inc. experienced a decrease in commission income of \$1,121,743 in 2023 compared to 2022, along with a decline in net profit of \$26,397,714 during the same period. The vertical analysis indicated that the net interest income as a percentage of total income decreased from 50.72% in 2022 to 43.59% in 2023. Furthermore, ratio analysis showed that the current ratio is satisfactory, as the bank can cover its short-term liabilities with a rate of 100% or higher. The fixed asset turnover ratio improved, standing at \$290.34 in 2023 compared to \$276.76 in 2022, which is a positive sign for the bank. However, the net profit ratio declined to 22.13% in 2023 from 29.35% in 2022.

In conclusion, Canadia Bank, Inc. has experienced significant challenges in its business performance, as total revenue declined in 2023 compared to 2022. Additionally, the income from resolving doubtful and bad loans indicates ongoing concerns affecting the bank's financial health.

មាតិកា

ទំព័រ

ឧទ្ទិសស្នាដៃ.....	i
អារម្ភកថា	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	iv
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v
Research Summary	vi

ជំពូកទី១: សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
១.២ ចំណេញបញ្ហានៃការស្រាវជ្រាវ	១-២
១.៣ គោលបំណងនៃការស្រាវជ្រាវ	២
១.៤ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ.....	២
១.៤.១ ដែនកំណត់.....	២
១.៤.២ វិសាលភាព.....	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ	២
ក. វិធីសាស្ត្រប្រមូលទិន្នន័យ	២
ខ. វិធីសាស្ត្រនៃការវិភាគទិន្នន័យ	២-៣
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ	៣

ជំពូកទី២: វិធីសាស្ត្រស្រាវជ្រាវ

២.១ លក្ខណទូទៅនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ.....	៤
២.១.១ និយមន័យធនាគារ.....	៤
២.១.២ ប្រវត្តិធនាគារ	៤
២.១.៣ ទ្រឹស្តីពាក់ព័ន្ធរបស់ធនាគារ.....	៤-៥
២.២ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ.....	៥
២.២.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ.....	៥
២.២.២ ប្រវត្តិរបាយការណ៍ហិរញ្ញវត្ថុ.....	៥
២.២.៣ ទ្រឹស្តីពាក់ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុ.....	៥-៦
២.២.៤ ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ.....	៦
ក. របាយការណ៍លទ្ធផល	៦
ខ. របាយការណ៍តុល្យការ	៦
២.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ.....	៦

២.៣.១ និយមន័យការវិភាគរបាយការណ៍ហិរញ្ញវត្ថុ.....	៦-៧
២.៣.២ ទ្រឹស្តីពាក់ព័ន្ធនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	៦-៧

ជំពូកទី៣: លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅរបស់ធនាគារ កាណាឌីយ៉ា ក.អ.....	៨
៣.១.១ ប្រវត្តិរបស់ធនាគារ កាណាឌីយ៉ា ក.អ	៨-៩
៣.១.២ គោលនយោបាយ បេសកកម្ម និងទស្សនៈវិស័យរបស់ធនាគារ កាណាឌីយ៉ា ក.អ.....	១០
៣.១.២.១ គោលនយោបាយ	១០
៣.១.២.២ បេសកកម្ម.....	១០
៣.១.២.៣ ទស្សនៈវិស័យ	១០
៣.២ វិធីសាស្ត្រដើម្បីវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា ក.អ.....	១០
៣.២.១ របាយការណ៍ហិរញ្ញវត្ថុ	១០-១១
៣.២.១.១ របាយការណ៍លទ្ធផល	១១
៣.២.១.២ តារាងតុល្យការ.....	១២-១៣
៣.២.២ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក	១៣
៣.២.៣ វិធីសាស្ត្រនៃការវិភាគរបាយហិរញ្ញវត្ថុតាមជួរឈរ	១៣-១៤
៣.២.៤ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត.....	១៤-២១
៣.៣ ផលប្រយោជន៍នៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា ក.អ.....	២១
៣.៣.១ ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក	២១-២៣
៣.៣.២ ការវិភាគតារាងតុល្យការតាមជួរដេក.....	២៣-២៥
៣.៣.៣ ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ	២៥-២៦
៣.៣.៤ ការវិភាគតារាងតុល្យការតាមជួរឈរ	២៦-២៩

ជំពូកទី៤: ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង.....	៣០
៤.២ ការវិភាគលើចំណុចខ្សោយ	៣០

ជំពូកទី៥: សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៣១
៥.២ ការផ្តល់អនុសាសន៍	៣១-៣២

ឯកសារយោង

ឧបសម្ព័ន្ធ

ជំពូកទី១
សេចក្តីផ្តើម

ជំពូកទី១ **សេចក្តីផ្តើម**

១.១ លំនាំបញ្ជាក់នៃការស្រាវជ្រាវ

តាមរយៈការសិក្សាក្នុងមក បានឱ្យយើងដឹងថាប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងឡាយនៃសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ សង្គ្រាមដ៏សែនជូរចត់អស់ជាច្រើនទសវត្សរ៍កន្លងមកប្រព័ន្ធសេដ្ឋកិច្ច ផែនការមកជាប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី(ASEAN)។ ក្រោយពីបានឆ្លងកាត់ភ្នាក់ភ្លើងប្រទេសកម្ពុជាបច្ចុប្បន្នមានការរីកចម្រើនលឿន(WTO) ដែលបានផ្លាស់ប្តូរពីលើសពីនេះទៅទៀតប្រទេសកម្ពុជាបានចូលធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន(ASEAN Economic Integration) ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្មជាតិនិងអន្តរជាតិ មានភាពងាយស្រួលក្នុងការជួញដូរទំនិញទៅវិញទៅមក។ កត្តាសំខាន់ៗទាំងនេះបានធ្វើឱ្យវិនិយោគិនជាតិ និងអន្តរជាតិ មកធ្វើការវិនិយោគនៅប្រទេសកម្ពុជាយ៉ាងច្រើនសន្លឹកសន្លាប់ទៅលើគ្រប់វិស័យ ជាពិសេសគឺ វិស័យធនាគារ។ នៅក្នុងបរិបទសេដ្ឋកិច្ចរីកចម្រើន វិស័យធនាគារនិងហិរញ្ញវត្ថុជា វិស័យមួយដែលលេចធ្លោជាងគេ ព្រោះថាវិស័យនេះជាសរសៃឈាមសេដ្ឋកិច្ច ហើយជាអ្នកធ្វើឱ្យមាននូវលំហូរសេដ្ឋកិច្ចជាតិទាំងក្នុង និងក្រៅប្រទេស។ ស្ថាប័នធនាគារនីមួយៗ តែងតែធ្វើការទាក់ទាញចំណាប់អារម្មណ៍ និងទំនុកចិត្តពីសំណាក់អតិថិជន ឱ្យបានច្រើនជាពិសេស គឺចង់ពង្រីកនូវសកម្មភាពអាជីវកម្មរបស់ខ្លួន តាមរយៈទទួលបានការវិនិយោគពីសំណាក់វិនិយោគិនក្នុង និងក្រៅប្រទេស ហើយដើម្បីទាក់ទាញនូវចំណាប់អារម្មណ៍ពីសំណាក់អតិថិជន និងវិនិយោគិនឱ្យមានភាពជឿជាក់ និងមានទំនុកចិត្តមកលើធនាគារគឺគ្រប់ធនាគារទាំងអស់តែងតែធ្វើការរៀបចំនូវរបាយការណ៍ហិរញ្ញវត្ថុខ្លួនជាប្រចាំ ដើម្បីទុកជាក័ស្តុតាងមួយដើម្បីឱ្យអតិថិជននិងវិនិយោគិនមើលឃើញពីស្ថានភាពអាជីវកម្មរបស់ធនាគារ។

ចំពោះរបាយការណ៍ហិរញ្ញវត្ថុដែលរៀបចំឡើង គឺគ្រាន់តែបង្ហាញពីតួលេខពីមួយឆ្នាំទៅមួយឆ្នាំដោយផ្អែកទៅលើប្រតិបត្តិការដែលបានកើតឡើងនៅក្នុងធនាគារប៉ុណ្ណោះ វាមិនបានបង្ហាញនូវ ចំណុចខ្លាំងនិងចំណុចខ្សោយនៃទិន្នន័យពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។ អាស្រ័យហេតុដូចនេះវាត្រូវតែផ្អែកលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុមួយទៀត ទើបអាចបង្ហាញពីស្ថានភាពហិរញ្ញវត្ថុបាន យ៉ាងច្បាស់លាស់ ហើយងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្តសម្រាប់វិនិយោគិន ជាពិសេសអ្នក គ្រប់គ្រងក៏អាចធ្វើការកែលម្អបានរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីឱ្យដំណើរការអាជីវកម្ម និងសុខុមាលភាពហិរញ្ញវត្ថុមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។ បើសម្លឹងមើលលើប្រព័ន្ធធនាគារក្នុងប្រទេសកម្ពុជា គឺធនាគារកាណាឌីយ៉ា ក.អ ជាធនាគារ មួយដែលឈានមុខគេ ហើយមានសាខាគ្រប់ខេត្តក្រុង នេះជាហេតុផលងាយស្រួលឱ្យអតិថិជនប្រើប្រាស់សេវាកម្មរបស់ខ្លួន។ អាស្រ័យហេតុដូចនេះ ទើបនាងខ្ញុំសម្រេចចិត្តធ្វើការសិក្សាស្រាវជ្រាវលើ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា ក.អ។

១.២ ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

ភាពរស់រានមានជីវិតនិងការរីកចម្រើនរបស់ធនាគារ គឺជាទិសដៅដ៏ចម្បងដែលគ្រប់ធនាគារទាំងអស់ប្រាថ្នាចង់បាន ដូច្នេះហើយដើម្បីសម្រេចបាននូវគោលបំណងទាំងនេះបាន ត្រូវតែផ្អែកជា សំខាន់លើផ្នែកគណនេយ្យ ក្នុងការកត់ត្រានូវរាល់ប្រតិបត្តិការអាជីវកម្មដែលបានកើតឡើងឱ្យបានហិរញ្ញវត្ថុរបស់ធនាគារ

កាណាឌីយ៉ា ទើបនាងខ្ញុំសិក្សាស្រាវជ្រាវ និងធ្វើការវិភាគរបាយការណ៍ធនាគារ កាណាឌីយ៉ា ក.អ ដើម្បីឱ្យដឹងថាតើធនាគារ កាណាឌីយ៉ា ក.អ នេះមានស្ថានភាពហិរញ្ញវត្ថុយ៉ាងដូចម្តេច។

១.តើត្រូវប្រើវិធីសាស្ត្រណាខ្លះ ដើម្បីវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា ?

២.តើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា មានរបាយការណ៍អ្វីខ្លះ ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

ដើម្បីអាចឆ្លើយតប និងអាចធ្វើការដោះស្រាយនូវចំណោទបញ្ហាខាងលើដែលបានចោទសួរលើប្រធានបទដែលស្តីអំពី ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា ក.អ នោះនាងខ្ញុំ បានធ្វើការសិក្សាស្រាវជ្រាវក្នុងគោលបំណងដូចខាងក្រោម៖

- សិក្សាពីលទ្ធភាពស្វែងរកប្រាក់ចំណេញ
- សិក្សាពីលទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម
- សិក្សាពីលទ្ធភាពទូទាត់បំណុល

១.៤ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ដែនកំណត់

ដែនកំណត់នៃការសិក្សាស្រាវជ្រាវគឺធ្វើឡើងតែចំពោះរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា ក.អ ដែលមានទីតាំងស្ថិតនៅ #315 ព្រះអង្គឌួង ផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ របស់ធនាគារកាណាឌីយ៉ា ក.អ រួមមានរបាយការណ៍លទ្ធផល និង តារាងតុល្យការ ដែលសាខាបានផ្តល់ជូនតែប៉ុណ្ណោះ។

១.៤.២ វិសាលភាព

វិសាលភាពនៃការសិក្សាស្រាវជ្រាវនេះ គឺបានធ្វើការសិក្សាទៅលើធនាគារកាណាឌីយ៉ា ក.អ ឆ្នាំ២០២២ និង ឆ្នាំ២០២៣ ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

ក. វិធីសាស្ត្រប្រមូលទិន្នន័យ៖

- ទិន្នន័យចម្បង៖ ជាទិន្នន័យដែលរកបានពីការចុះសិក្សាស្រាវជ្រាវផ្ទាល់ ដែលមានដូចជា ជួបសម្ភាសន៍ផ្ទាល់ជាមួយលោកប្រធានផ្នែកគណនេយ្យ ទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុជួបសន្ទនាផ្ទាល់ជាមួយបុគ្គលិកធនាគារមួយចំនួនក្នុងគោលបំណងសុំការពន្យល់ និងសាកសួរអំពី ព័ត៌មានទូទៅស្តីពីធនាគារ។
- ទិន្នន័យបន្ទាប់បន្សំ៖ ជាប្រភេទទិន្នន័យដែលមានស្រាប់ ហើយធ្លាប់មានគេសិក្សាចម្លងហើយដូចជាការចុះកម្មសិក្សាផ្ទាល់ទៅទិន្នន័យដែលត្រូវការ និងរបាយការណ៍លទ្ធផល និងតារាងតុល្យការរបស់ធនាគារឯកសារមានស្រាប់ដែលតម្កល់ទុកនៅបណ្ណាល័យ នៃសាកលវិទ្យាល័យវ៉ាន់ដា ឯកសារនានាដែលទទួលបានមកពី គេហទំព័រ(Website) និងឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងរបាយការណ៍ហិរញ្ញវត្ថុ។

ខ. វិធីសាស្ត្រនៃការវិភាគទិន្នន័យ៖

សម្រាប់វិធីសាស្ត្រនៃការវិភាគទិន្នន័យដែលប្រមូលបាន នាងខ្ញុំបានជ្រើសរើសយកវិធីសាស្ត្រវិភាគតាមបែបបរិមាណ។ ការវិភាគបែបបរិមាណ គឺចាំបាច់ត្រូវប្រើប្រាស់កម្មវិធីកុំព្យូទ័រមួយចំនួនជាជំនួយក្នុងការគណនាដូចជាកម្មវិធី Microsoft Excel ជាដើមដើម្បីផ្តល់បានភាពងាយស្រួលដូចជាការវិភាគទិន្នន័យ។

ចំពោះវិធីសាស្ត្រសិក្សាស្រាវជ្រាវនេះ គឺនាងខ្ញុំបានប្រើប្រាស់ចំនួន៣វិធីសាស្ត្រដូចជា វិធីសាស្ត្រវិភាគតាមជួរដេក វិធីសាស្ត្រវិភាគតាមជួរឈរ និងវិធីសាស្ត្រវិភាគតាមអនុបាត។

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

ក្រោយពីបានសិក្សាស្រាវជ្រាវអស់រយៈពេលកន្លងមក ទៅលើរបាយការណ៍ស្រាវជ្រាវមួយនេះនាងខ្ញុំសង្កេតឃើញថារបាយការណ៍នេះមានសារៈសំខាន់ដូចខាងក្រោម៖

➢ សម្រាប់អ្នកស្រាវជ្រាវ

- ការយល់ដឹងពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
- ពង្រឹងចំណេះដឹងបន្ថែមដោយផ្សារភ្ជាប់ទ្រឹស្តីជាមួយការអនុវត្តជាក់ស្តែង
- យល់ដឹងពីនិយមន័យនិងខ្លឹមសារពាក់ព័ន្ធនានាក្នុងរបាយការណ៍
- យល់ដឹងពីការប្រព័ន្ធគ្រប់គ្រងទិន្នន័យ

➢ សម្រាប់ធនាគារ

- មានភាពជឿជាក់ និងទុកចិត្តលើរបាយការណ៍ហិរញ្ញវត្ថុ
- វិភាគគ្រប់គ្រងលើហានិភ័យ និងសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ

➢ សម្រាប់សង្គម

- ទុកជាឯកសារមួយសម្រាប់អ្នកប្រើប្រាស់ដូចជានិស្សិតជំនន់ក្រោយ និងផ្តល់នូវសារៈសំខាន់ជាច្រើនផ្សេងទៀត អាស្រ័យតម្រូវការ និងការចង់បានរបស់អ្នករៀបចំរបាយការណ៍។

១.៧ បេសសម្ព័ន្ធនៃការស្រាវជ្រាវ

ការស្រាវជ្រាវបញ្ចប់ការសិក្សានេះ បានចងក្រងតាមគោលការណ៍ណែនាំរបស់សាកលវិទ្យាល័យវ៉ាន់ដាដោយមានការកំណត់ប្រភេទក្រដាស ទំហំអក្សរ និងរចនាបថនានាជាដើម។

កិច្ចស្រាវជ្រាវនេះត្រូវបានបែងចែកជា៥ជំពូក រួមមាន៖

- ជំពូកទី១ ៖ សេចក្តីផ្តើម៖ ត្រូវបង្ហាញពីលំនាំនៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវគោលបំណងនៃការស្រាវជ្រាវ ដែនកំណត់និងវិសាលភាពនៃការស្រាវជ្រាវ និងវិធីសាស្ត្រនៃការស្រាវជ្រាវ។
- ជំពូកទី២ ៖ រំលឹកទ្រឹស្តី បង្ហាញពីការរំលឹកឡើងវិញនូវទ្រឹស្តីដែលពាក់ព័ន្ធនឹងប្រធានបទ ស្តីពីគណនេយ្យមាននិយមន័យប្រវត្តិគណនេយ្យធនាគាររបាយការណ៍ហិរញ្ញវត្ថុ និងវិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុជាដើមរួមមាន ការវិភាគតាមជួរដេក ការវិភាគតាមជួរឈរ និងការ វិភាគតាមអនុបាត។
- ជំពូកទី៣ ៖ លទ្ធផលនៃការស្រាវជ្រាវ៖ លើកឡើងពីស្ថានភាពទូទៅរបស់ធនាគារ ប្រវត្តិ ធនាគាររចនាសម្ព័ន្ធគ្រប់គ្រង បេសកកម្ម ទស្សនវិស័យ និងគោលនយោបាយ ។
- ជំពូកទី៤ ៖ ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ៖ វិភាគលើចំណុចទាំងអស់ដែល បានអនុវត្តជាក់ស្តែង ក្នុងគោលបំណងវិភាគរកឱ្យឃើញនូវចំណុចល្អ និងចំណុចខ្វះខាតមួយចំនួន របស់ធនាគារ។
- ជំពូកទី៥ ៖ សេចក្តីសន្និដ្ឋាននិងការផ្តល់អនុសាសន៍ធ្វើការសន្និដ្ឋានគ្រប់ចំណុចទាំងអស់ និងផ្តល់ជាយោបល់អនុសាសន៍ទៅលើចំណុចដែលត្រូវកែលម្អ។

ជំពូកទី២
រំលឹកច្រើន

ជំពូកទី២

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.១ លក្ខណៈទូទៅនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.១.១ និយមន័យធនាគារ

ធនាគារ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុទាំងអស់ដែលមាននីតិសម្បទាពិសេសក្នុងការជ្រើសរើសយកប្រតិបត្តិការមកប្រតិបត្តិជាប្រក្រតី និង ជួយសំរួលដល់ការ ចរចរណ៍សាច់ប្រាក់ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច។ សកម្មភាពសំខាន់ៗរបស់ធនាគាររួមមាន៖ការផ្តល់សេវាឥណទានជាច្រើនប្រភេទដល់អតិថិជន ទទួលប្រាក់បញ្ញើពីអតិថិជន សេវាផ្ទេរប្រាក់ផ្តល់សេវាសម្រាប់ការទូទាត់ផ្តល់សេវាប្រើក្បាហិរញ្ញវត្ថុ សេវាប្តូរប្រាក់និងផ្តល់សេវាជើងសារជំនួញ មូលបត្រ។

២.១.២ ប្រវត្តិធនាគារ

ធនាគារជាតិនៃកម្ពុជា មានប្រវត្តិយូរអង្វែង ដែលអាចបែងចែកជាបួនដំណាក់កាលដូចខាងក្រោម៖

- ឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៦៤: ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ក្នុងឆ្នាំ១៩៥៣ ហើយធនាគារជាតិនៃកម្ពុជាក៏ត្រូវបានបង្កើតឡើង។ ធនាគារជាតិនៃកម្ពុជាទទួលបានការផ្តាច់មុខជាអ្នកបោះពុម្ព ប្រាក់រៀល ដែលជាប្រយោជន៍ជាតិ និងគ្រប់គ្រងប្រព័ន្ធធនាគារនៅកម្ពុជា។
- ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩: ធនាគារជាតិនៃកម្ពុជាត្រូវបានបិទដោយសាររបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ អគារស្នាក់ការត្រូវបានកម្ទេចរូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង ។
- ឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣: ធនាគារជាតិនៃកម្ពុជា ត្រូវបានកសាងឡើងវិញពីចំណុចសូន្យ។ ទន្ទឹមនេះរូបិយវត្ថុជាតិក៏ត្រូវបានបោះផ្សាយឡើងវិញ។ កម្ពុជាបានប្តូរពីសេដ្ឋកិច្ច ផែនការទៅជាសេដ្ឋកិច្ចទីផ្សារសេរី។
- ឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន: ប្រព័ន្ធធនាគារត្រូវបានពង្រឹងនិងធ្វើទំនើបភាវូបនីយកម្មជាលំដាប់ ហើយកម្ពុជាបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោក។

២.១.៣ ទ្រឹស្តីការកំណត់របស់ធនាគារ

ធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា គឺជាអាជ្ញាធររូបិយវត្ថុនិងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោល ដៅរក្សាស្ថិរភាពថ្លៃសំដៅរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយ រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌ នយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានសិទ្ធិផ្តាច់មុខ ក្នុងការបោះផ្សាយប្រាក់រៀល ដែលជារូបិយវត្ថុជាតិ។ ធនាគារជាតិនៃកម្ពុជាជាអ្នករក្សាស្ថិរភាពរូបិយវត្ថុ។ ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាជាអ្នកផ្តល់ និងដកហូតអាជ្ញាប័ណ្ណ ចេញបទប្បញ្ញត្តិនិងត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជាធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុជាប្រចាំចេញផ្សាយរបាយការណ៍ និងព្រឹត្តិបត្រផ្សេងៗត្រួតពិនិត្យប្រព័ន្ធទូទាត់ជាតិដំឡើងតារាងស្ថិតិជញ្ជីងទូទាត់និងចូលរួមក្នុងការគ្រប់គ្រង បំណុល និងឥណទេយ្យក្រៅប្រទេស។

ធនាគារ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ ក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលមាននីតិសម្បទាពិសេស ក្នុងការជ្រើសរើសយកប្រតិបត្តិការមកប្រតិបត្តិជាប្រក្រតី និងជួយសំរួលដល់ការចរាចរណ៍សាច់ប្រាក់ និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ច។ សកម្មភាពសំខាន់ៗរបស់ធនាគាររួមមាន៖ ការផ្តល់សេវាឥណទានជាច្រើនប្រភេទដល់អតិថិជនទទួលប្រាក់បញ្ញើពីអតិថិជនសេវាផ្ទេរប្រាក់ផ្តល់សេវា សម្រាប់ការទូទាត់ផ្តល់សេវាប្រឹក្សាហិរញ្ញវត្ថុ សេវាប្តូរប្រាក់និងផ្តល់សេវាជើងសារជំនួញមូលបត្រ។

ធនាគារឯកទេស ជានីតិបុគ្គលដែលមាននីតិសម្បទាក្នុងការជ្រើសរើសយកនូវប្រតិបត្តិការតែ មួយប៉ុណ្ណោះ ដូចជាការទទួលប្រាក់បញ្ញើ និងការផ្តល់ឥណទានជាដើម។

២.២ វិធីសាស្ត្រការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.២.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ព័ត៌មានមួយ ដែលបង្ហាញពីលទ្ធផលសរុបដែលសម្រេចបានរបស់ដំណើរការអាជីវកម្មរបស់គ្រឹះស្ថានសហគ្រាស ឬក្រុមហ៊ុននៅក្នុងការិយបរិច្ឆេទ មួយច្បាស់លាស់។

កម្មវត្ថុចម្បងដែលត្រូវបានផ្តល់ដោយរបាយការណ៍ហិរញ្ញវត្ថុនេះ គឺដើម្បីផ្តល់នូវព័ត៌មានពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គភាពទៅដល់អ្នកប្រើប្រាស់ដែលពាក់ព័ន្ធនិងដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងការវិនិយោគ។ អ្នកដែលប្រើប្រាស់នូវរាល់ព័ត៌មានលើរបាយការណ៍ហិរញ្ញវត្ថុរួមមានអ្នកផ្គត់ផ្គង់ ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង សវនករ អាជ្ញាធរពន្ធដារអតិថិជន និងធនាគារ។ល។¹

២.២.២ ប្រភេទរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលសង្ខេបអំពីដំណើរការនៃគណនេយ្យ។ វាកំណត់អំពីភាពខ្លាំងនិងខ្សោយនៃអាជីវកម្ម។ ជាធម្មតា របាយការណ៍ហិរញ្ញវត្ថុ នៃអាជីវកម្មមានរាប់បញ្ចូល នូវរបាយការណ៍ចំណូល តារាងតុល្យការ ប្រាក់ចំណូល កាត់ទុក និងលំហូរសាច់ប្រាក់ជាដើម។

អាជីវកម្មភាគច្រើនត្រូវការ របាយការណ៍ហិរញ្ញវត្ថុព្រោះរបាយការណ៍ហិរញ្ញវត្ថុប្រាប់ពីលទ្ធផលនៃប្រតិបត្តិការរបស់អាជីវកម្មឬក្រុមហ៊ុនស្ថានភាពហិរញ្ញវត្ថុនិងលំហូរសាច់ប្រាក់ក្នុងអាជីវកម្មឬក្រុមហ៊ុនមួយ។ របាយការណ៍ហិរញ្ញវត្ថុ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលធ្វើការជាប់ពាក់ព័ន្ធ ជាមួយក្រុមហ៊ុនមួយដែលអ្នកទាំងនោះត្រូវការរបាយការណ៍ហិរញ្ញវត្ថុដើម្បីដឹងសុខភាពហិរញ្ញវត្ថុក៏ដូចជាដំណើរនៃក្រុមហ៊ុនដើរដល់ចំណុចណាហើយ។អ្នកដែលត្រូវការរបាយការណ៍ហិរញ្ញវត្ថុពីក្រុមហ៊ុនមួយមានដូចប្រជាគ្រប់គ្រងនៃក្រុមហ៊ុននោះម្ចាស់ភាគហ៊ុនអ្នកចូលហ៊ុនវិនិយោគគ្រឹះស្ថានហិរញ្ញវត្ថុអ្នកផ្គត់ផ្គង់និងរដ្ឋានកិច្ចការជាដើម។

២.២.៣ ត្រីស៊ីតាអំពីទិន្នន័យរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់អាជីវកម្ម និងសម្រាប់អ្នកគ្រប់គ្រងអាជីវកម្ម ការមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវគឺមានសារៈសំខាន់ ណាស់ និងមិនត្រូវមើលរំលងឡើយ។ របាយការណ៍ហិរញ្ញវត្ថុ ដ៏សំខាន់បំផុតមួយចំនួនដែលចាំបាច់សម្រាប់អាជីវកម្មមិនថា ជុនធំ តូច និងមធ្យមគឺរបាយការណ៍លទ្ធផល,តារាងតុល្យការ, របាយការណ៍មូលធនភាគហ៊ុន, របាយការណ៍លំហូរសាច់ប្រាក់ និងរបាយការណ៍ប្រាក់ចំណូលទូទៅ។ តួលេខដែលបានបង្ហាញតាមរយៈរបាយការណ៍ហិរញ្ញវត្ថុទាំងនេះដើរតួយ៉ាងធំធេង ក្នុងការសម្រេចចិត្តការធ្វើផែនការ យុទ្ធសាស្ត្រ, ការកំណត់ជោគជ័យ, និងការប៉ាន់ប្រមាណការបរាជ័យ, និងប្រាប់ដល់មជ្ឈដ្ឋានខាងក្រៅអំពី

¹ ដកស្រង់ចេញពី <https://khemsarith.wordpress.com>

ព័ត៌មានរបស់ក្រុមហ៊ុន។ សារៈសំខាន់នៃការមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ សម្រាប់អាជីវកម្មមានដូចខាងក្រោម។

គោលបំណងដ៏សំខាន់របស់របាយការណ៍លំហូរសាច់ប្រាក់គឺផ្តល់ព័ត៌មានអំពី Cash receipts, Cash Payment, Net Change in Cash បណ្តាលមកពីសកម្មភាពវិនិយោគនិងសកម្មភាពហិរញ្ញប្បទានរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយ។

របាយការណ៍លំហូរសាច់ប្រាក់ចាត់ទុកជា Cash receipts, Cash Payment ស្ថិតក្នុងសកម្មភាពប្រតិបត្តិការសកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទាន។

២.២.៤ ប្រភេទរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុមានចំនួន ៤ គឺ៖

-របាយការណ៍តុល្យការ (Balance Sheet)៖ គឺជា របាយការណ៍ដែលរាយការណ៍នូវទ្រព្យសកម្ម បំណុល និងដើមទុនម្ចាស់របស់ក្រុមហ៊ុន អាជីវកម្មក្នុងកាលបរិច្ឆេទជាក់លាក់មួយ។ តារាងតុល្យការគឺជាតារាងមួយដែលគេរៀបចំឡើងនៅក្នុងការិយបរិច្ឆេទបង្ហាញពីទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់ពិតប្រាកដដែលមាននៅក្នុងក្រុមហ៊ុន។

-របាយការណ៍លទ្ធផល (Income Statement)៖ បង្ហាញនូវគ្រប់ផលចំណូល និងបន្ទុកចំណាយ និងបង្ហាញនូវលទ្ធផលជាប្រាក់ចំណេញ ឬខាតបង់របស់ក្រុមហ៊ុនក្នុងអំឡុងពេលជាក់លាក់មួយ។ ប្រសិនបើចំណូលធំជាងចំណាយ មានន័យថាចំណេញសុទ្ធ ប៉ុន្តែបើចំណូលតូចជា ចំណាយមានន័យថាខាតសុទ្ធ។

-របាយការណ៍ដើមទុនម្ចាស់ (Statement of Owners Equity)៖ ជារបាយការណ៍បង្ហាញបម្រែបម្រួលកើនឡើង ឬថយចុះនៃដើមទុនម្ចាស់សម្រាប់អំឡុងពេលជាក់លាក់មួយ។ ទ្រព្យម្ចាស់ គឺជាការអះអាងរបស់ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុន វាជាប្រយោជន៍ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុន បន្ទាប់ពីដកបំណុលចេញ។ ទ្រព្យម្ចាស់ត្រូវបានគេហៅថាទ្រព្យសកម្មសុទ្ធ (Net Assets) ការវិនិយោគរបស់ម្ចាស់ និងចំណូលបង្កើតដើមទុនម្ចាស់។ ហើយដើមទុនម្ចាស់នោះថយចុះ ដោយសារការដកទុនរបស់ម្ចាស់ និងបន្ទុកចំណាយឥទ្ធិពលនៃការឡើងថ្លៃថយចុះនៃទុនម្ចាស់។

-របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow)៖ មានវិធីពីរយ៉ាងដើម្បីបង្កើតលំហូរសាច់ប្រាក់គឺ៖

- + វិធីសាស្ត្រផ្ទាល់
- + វិធីសាស្ត្រមិនផ្ទាល់

២.៣. ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.៣.១ និយមន័យការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុគឺត្រូវបានគេស្គាល់ថាជាដំណើរការនៃការកំណត់នូវភាពខ្លាំងនិងភាពខ្សោយ ចំណេញ ឬខាតនៃស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាពមួយ ដោយធ្វើការបង្កើតនូវទំនាក់ទំនងគ្នារវាងធាតុដែលមាននៅក្នុងតារាងតុល្យការ និងធាតុក្នុងរបាយការណ៍លទ្ធផល។ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុគឺជាការវិភាគទៅលើដំណើរការនៃការជ្រើសរើសទំនាក់ទំនង និងការវាយតម្លៃនូវភាពជោគជ័យឬបរាជ័យរបស់ក្រុមហ៊ុនដោយវាយតម្លៃពីសកម្មភាពអតីតកាល និងបច្ចុប្បន្នកាលក្នុងគោលបំណង ដើម្បីប៉ាន់ស្មាននូវសកម្មភាពក្រុមហ៊ុននាពេលអនាគត ដោយប្រើប្រាស់នូវរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ព័ត៌មានមួយដែលបង្ហាញពីលទ្ធផលសរុបដែលសម្រេចបានរបស់ដំណើរការអាជីវកម្មរបស់គ្រឹះស្ថានសហគ្រាស ឬក្រុមហ៊ុននៅក្នុងការិយបរិច្ឆេទមួយច្បាស់លាស់។

កម្មវត្ថុចម្បងដែលត្រូវបានផ្តល់ដោយរបាយការណ៍ហិរញ្ញវត្ថុនេះ គឺដើម្បីផ្តល់នូវព័ត៌មានស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គភាពទៅដល់អ្នកប្រើប្រាស់ដែលពាក់ព័ន្ធ និងដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្តក្នុងការវិនិយោគ។ អ្នកដែលប្រើប្រាស់នូវរាល់ព័ត៌មានលើ របាយការណ៍ហិរញ្ញវត្ថុរួមមាន អ្នកផ្គត់ផ្គង់ ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង សវនករ អាជ្ញាធរពន្ធដារ អតិថិជន និងធនាគារ។

២.៣.២ ទ្រឹស្តីពាក់ព័ន្ធនឹងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋានមាន៤សំខាន់ៗគឺ របាយការណ៍លទ្ធផល (Income Statement) តារាងតុល្យការ (Balance Sheet) របាយការណ៍មូលធនរបស់ម្ចាស់ (Statement of Owner's Equity) និងរបាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flows)។ នៅក្នុងការសិក្សាស្រាវជ្រាវនេះខ្ញុំលើកយកតែរបាយការណ៍ចំនួន២មកសិក្សាប៉ុណ្ណោះ គឺរបាយការណ៍លទ្ធផល និងតារាងតុល្យការរបស់ធនាគារ។

ជំពូកទី៣
លទ្ធផលនៃការស្រាវជ្រាវ

ជំពូកទី៣

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា ក.អ

៣.១ ស្ថានភាពទូទៅនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា ក.អ

៣.១.១ ប្រវត្តិរបស់ធនាគារ កាណាឌីយ៉ា ក.អ

ធនាគារ កាណាឌីយ៉ា ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដែលមានឈ្មោះថា (Canadia Gold & Trust Corporation Ltd.) ដោយមានការចូលរួមរវាងភាគីកម្ពុជា និងកាណាដារួមនិងធនាគារជាតិនៃកម្ពុជា។ រចនាសម្ព័ន្ធរបស់ធនាគារ គឺមានការចូលរួមពីបុគ្គលិកជំនាញពីធនាគារជាតិនៃកម្ពុជា និងម្ចាស់ភាគហ៊ុនទាំងទ្វេភាគីកម្ពុជា និងកាណាដា។

គោលដៅសំខាន់ៗរបស់ធនាគារកាណាឌីយ៉ា គឺសំដៅទៅលើប្រតិបត្តិការទាក់ទងនឹងមាសដូចជាការផលិតមាសនិងផ្តល់កម្ចីដល់ពាណិជ្ជករទាំងឡាយ។ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៩៣ ធនាគារត្រូវបានប្តូរទៅជាធនាគារកាណាឌីយ៉ាដោយទទួលបានសិទ្ធិជាធនាគារពាណិជ្ជកម្មពីធនាគារជាតិនៃកម្ពុជា និងត្រូវបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម។ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៣ ធនាគារបានផ្លាស់ប្តូរនាមករណ៍ថ្មីក្លាយជាធនាគារ កាណាឌីយ៉ា ក.អ។ នៅពេលនោះធនាគារកាណាឌីយ៉ា បានក្លាយជាធនាគារមួយដ៏ធំក្នុងស្រុកដែលមានបណ្តាញទាក់ទងនឹងធនាគារ ផ្សេងៗទៀតនៅបរទេស ដោយផ្អែកលើការទទួលស្គាល់យ៉ាងមុតមាំរបស់ប្រជាពលរដ្ឋក្នុងស្រុកក៏ដូចជាក្រៅប្រទេសផងដែរ។ ធនាគារផ្តោតទៅលើទីផ្សារភាគហ៊ុនក្នុងការផ្តល់ប្រាក់កំរើកដូចជាការទទួលប្រាក់បញ្ញើ ហើយធនាគារបានផ្តល់នូវសេវាកម្មហិរញ្ញវត្ថុនៅទីស្នាក់ការកណ្តាល និងសាខាគ្រប់បណ្តាខេត្តក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា។

ឈ្មោះរបស់ធនាគារកាណាឌីយ៉ា ក.អ បានប្រែក្លាយមកពីប្រជាជនខ្មែរកាត់ចិនដែលជាអភិជនមកពីប្រទេសកាណាដា ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបង្កើតបានសាជីវកម្មមួយឈ្មោះ Canadia Gold & Trust Corporation Ltd. ដោយការបំបែកឈ្មោះ Cana (Canada) + dia (Cambodia) Canadia ។

និមិត្តសញ្ញារបស់ធនាគារកាណាឌីយ៉ា គឺជារូបសញ្ញាមានរាងមូលដូចកាក្បែងរបស់ប្រទេសចិន ហើយរូបនេះបង្ហាញថាផ្ដើមចេញពីលុយមួយកាក់មួយសេន។



ធនាគារ កាណាឌីយ៉ា ក.អ គឺចាប់ផ្តើមអាជីវកម្មបម្រើអតិថិជន តាំងពីថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២៧ មកម្ល៉េះ។ ធនាគារកាណាឌីយ៉ា ក.អ ស្ថិតនៅ #315, ផ្លូវព្រះអង្គឌួង កែងមុន្នីវង្ស រាជធានីភ្នំពេញ។

លេខទូរសព្ទ +855 23 890 222

អ៊ីម៉ែល: @canadiabank.com.kh

ធនាគារ កាណាឌីយ៉ា ក.អ បានសំរេចចិត្តបង្កើតធនាគារ កាណាឌីយ៉ា ក.អ អាស្រ័យដោយមូល ហេតុនិងគោលបំណងដូចខាងក្រោម៖

មូលហេតុនៃការបង្កើត៖ ហេតុផលដែលធ្វើឱ្យមានការបង្កើតឡើង ដោយសារមានទីតាំងស្ថិតនៅទី ប្រជុំជនដោយប្រជាជនមានជីវភាពធូរធាច្រើន ដែលសំបូរទៅដោយអ្នកធ្វើអាជីវកម្មច្រើន និងជាតំបន់ ពាណិជ្ជកម្ម តំបន់វិនិយោគិនហើយមានសក្តានុពលសេដ្ឋកិច្ច។

គោលបំណង៖ ដើម្បីពង្រីកវិសាលភាពសេវាកម្មស្វែងរកអតិថិជនឱ្យបានច្រើន និងសម្រួលឱ្យអតិថិ ជនមានភាពងាយស្រួលក្នុងការបង្វិលមូលនិធិនិងទូទាត់សាច់ប្រាក់។ ខាងក្រោមនេះជារូបភាពធនាគារ កាណាឌីយ៉ា ក.អ។



៣.១.២ គោលនយោបាយ បេសកកម្ម និងទស្សនវិស័យរបស់ធនាគារ

គោលនយោបាយ

គោលនយោបាយរបស់ធនាគារកាណាឌីយ៉ា ក.អ គឺមានដូចខាងក្រោម៖

-ស្វែងរកប្រាក់ចំណេញតាមការអនុវត្តន៍តាមពាក្យស្នើករបស់ធនាគារ កាណាឌីយ៉ា ក.អ (Canadia Bank PLC. Your Best Partner!) ឬធនាគារកាណាឌីយ៉ា ក.អ ជាដៃគូដ៏ប្រសើរសំរាប់លោកអ្នកដែលមានន័យថាធនាគារកាណាឌីយ៉ាជាដៃគូអភិវឌ្ឍន៍អាជីវកម្មរបស់លោកអ្នកឱ្យកាន់តែប្រសើរឡើង។ ដោយការអនុវត្តន៍តាមពាក្យស្នើខាងលើនេះ ទើបធនាគារកាណាឌីយ៉ា បានធ្វើការប្រមូលទុនដែលទំនេរពីទីផ្សារដោយការដាក់ប្រាក់បញ្ញើយកទៅធ្វើការវិនិយោគតាមរយៈ ការផ្តល់ឥណទានចំពោះអ្នកខ្វះទុនក្នុងការអភិវឌ្ឍន៍អាជីវកម្ម ឬការវិនិយោគផ្សេងៗទៀត ដូចជាការសាងសង់អគារ ផ្ទះល្វែង ផ្សារទំនើបៗល។

-ជំរុញឱ្យធនាគារឈានមុខគេក្នុងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា៖ ដោយធនាគារកាណាឌីយ៉ាធ្វើការគ្រប់គ្រងដំណើរនៃប្រតិបត្តិការបានយ៉ាងល្អប្រសើរ ធ្វើឱ្យតម្លៃភាគហ៊ុនមានការកើនឡើងនិងការបង្កើតទុនជាមួយដៃគូជាម្ចាស់ភាគហ៊ុនធ្វើឱ្យម្ចាស់ភាគហ៊ុនមានទំនុកចិត្ត និងធ្វើការបន្តផ្តល់នូវហិរញ្ញប្បទានចំពោះធនាគារជាបន្តបន្ទាប់ ។

-លើកស្ទួយសង្គម៖ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិមានដំណើរការល្អ និងកាន់តែមានការរីកចម្រើនជាលំដាប់ ហើយម្យ៉ាងទៀតអាចជួយធ្វើឱ្យអត្រានៃអ្នកគ្មានការងារធ្វើមានការថយចុះ គឺកាលណាមានពង្រីកអាជីវកម្មកាន់តែជាងមុន និងកាន់តែច្រើនឡើងនោះធ្វើសង្វាក់ផលិតផលកាន់តែកើនឡើងក៏នឹងបានបង្កើតនូវកម្លាំងពលកម្មច្រើនជាងមុនផងដែរ នេះនឹងជួយដល់សេដ្ឋកិច្ចជាតិមួយចំណែកធំ។

- បង្កើនអតិថិជន៖ប្រាក់ចំណេញគឺជារឿងសំខាន់ក៏ប៉ុន្តែដើម្បីបង្កើនប្រាក់ចំណេញនោះលុះត្រាតែធនាគារមានអតិថិជនច្រើន ប៉ុន្តែប្រសិនបើធនាគារមិនអាចរកអតិថិជនបន្ថែមឱ្យបានច្រើននោះទេ ក៏មិនអាចទទួលបានប្រាក់ចំណេញច្រើនដែរ។ ដូច្នេះហើយបានជាធនាគារកាណាឌីយ៉ា ធ្វើការផ្សព្វផ្សាយពីព័ត៌មានផលិតផលក៏ដូចជាសេវាកម្មថ្មីៗរបស់ខ្លួន ទៅកាន់អតិថិជនយ៉ាងមមាញឹកនិងបានបង្កើតនូវផលិតផល និងសេវាកម្មថ្មីៗ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។

បេសកកម្ម

ជាមួយនឹងបទដ្ឋានដ៏ល្អបំផុតក្នុងការផ្តល់សេវាជូនអតិថិជនតាមរយៈបទពិសោធន៍ ជាមួយ អតិថិជន និងគុណភាពការងារសំរាប់រយៈពេលវែងការបំពេញសេវាធនាគារដែលមានទំនាក់ទំនងជាមួយអតិថិជនរបស់យើង។

ទស្សនវិស័យរបស់ធនាគារ

ធនាគារកាណាឌីយ៉ា ក.អ នឹងក្លាយជាធនាគារឈានមុខគេនៅប្រទេសកម្ពុជា។

៣.២ វិធីសាស្ត្រដើម្បីវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា ក.អ

តារាងខាងក្រោមនេះ គឺជារបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា ក.អ ដែលលើកយកមកសម្រាប់ធ្វើការវិភាគមានដូចជារបាយការណ៍លទ្ធផល (Income Statement) និងតារាងតុល្យការ (Balance Sheet) សម្រាប់រយៈពេលពីរឆ្នាំ គឺចាប់ពីឆ្នាំ២០២២រហូតដល់ឆ្នាំ២០២៣។ សម្រាប់របាយការណ៍ដែលទទួលបាននេះ គឺជារបាយការណ៍សម្រេចចុងក្រោយ និងបានធ្វើសវនកម្មចរាចរដែលបានរៀបចំទៅតាម

គោលការណ៍របស់ធនាគារ កាណាឌីយ៉ា និងជាពិសេសរបាយការណ៍ទាំងនេះ បានអនុលោមតាមក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ។

៣.២.១ របាយការណ៍ហិរញ្ញវត្ថុ

ខាងក្រោមនេះ ជារបាយការណ៍លទ្ធផលរបស់ធនាគារ កាណាឌីយ៉ា ក.អ

ធនាគារកាណាឌីយ៉ា ក.អ របាយការណ៍លទ្ធផល សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ និង ២០២២		
ឈ្មោះគណនី	2023	2022
ចំណូលការប្រាក់	462,151,322	438,275,846
ចំណាយការប្រាក់	(260,694,525)	(215,969,571)
ចំណូលការប្រាក់សុទ្ធ	201,456,797	222,306,275
ចំណូលកម្រៃជើងសារ	12,624,933	13,746,676
ចំណាយកម្រៃជើងសារ	(2,141,096)	(2,271,107)
ចំណូលកម្រៃជើងសារសុទ្ធ	10,483,837	11,025,596
ចំណូលប្រតិបត្តិការផ្សេងៗ	7,050,508	4,914,210
ចំណូលប្រតិបត្តិការសរុប	218,991,142	238,246,054
ចំណាយបុគ្គលិក	(43,912,076)	(36,147,115)
ចំណាយរំលស់ទ្រព្យសកម្មរូបីនិងអរូបី	(10,287,531)	(9,642,817)
ចំណាយប្រតិបត្តិការផ្សេងៗ	(21,492,173)	(22,019,225)
ចំណាយប្រតិបត្តិការសរុប	(75,700,780)	(67,809,157)
ចំណេញប្រតិបត្តិការមុនការថយចុះតម្លៃ	143,290,362	170,436,897
ខាតពីការថយចុះតម្លៃនៃករណីហិរញ្ញវត្ថុ	(21,387,857)	(11,244,134)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	121,902,504	159,192,763
ចំណាយពន្ធលើប្រាក់ចំណូល	(19,650,768)	(30,543,312)
ចំណេញសុទ្ធក្នុងឆ្នាំ	102,251,737	128,649,451

៣.២.១.២ តារាងតុល្យការ

ខាងក្រោមនេះជាតារាងតុល្យការណ៍របស់ធនាគារកាណាឌីយ៉ា ក.អ

ឈ្មោះធនាគារ ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ សម្រាប់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០X3 20X2		
ឈ្មោះគណនី	2023	2022
សាច់ប្រាក់ក្នុងដៃ	325,482,042	330,255,669
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារផ្សេងៗ	966,049,780	637,084,445
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារកណ្តាល	960,210,241	1,027,846,961
ឥណទាននិងបុរេប្រទានអតិថិជន	4,866,069,063	4,833,641,996
មូលបត្រវិនិយោគ	65,024,487	56,377,635
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	475,337,283	454,461,193
ទ្រព្យសម្បត្តិនិងបរិក្ខារ	165,953,717	165,104,407
ទ្រព្យសម្បត្តិវិនិយោគ	10,701,255	7,647,132
ទ្រព្យសម្បត្តិដែលមានសិទ្ធិប្រើប្រាស់	28,198,698	21,641,776
ទ្រព្យសកម្មអរូបី	1,159,287	1,537,936
ទ្រព្យសកម្មផ្សេងៗ	107,681,919	97,024,396
ទ្រព្យសកម្មសរុប	7,971,867,772	7,623,651,546
បំណុលនិងមូលធន៖		
បំណុល		
ប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	374,819,850	302,746,829
ប្រាក់បញ្ញើរបស់អតិថិជន	5,841,618,173	5,669,928,444
ប្រាក់កម្ចី	291,733,252	296,928,444
បំណុលកតិសន្យា	21,665,971	19,840,653
អត្ថប្រយោជន៍បុគ្គលិក	7,740,285	8,193,038
បំណុលពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ	18,979,609	25,860,633
ពន្ធពន្យារពេលជាបំណុល-សុទ្ធ	6,768,209	6,213,344
បំណុលផ្សេងៗ	45,013,270	29,472,008
បំណុលបន្ទាប់បន្សំ	81,548,020	90,539,738
បំណុលសរុប	6,689,886,639	6,449,294,403
មូលធន		
ដើមទុន	750,000,000	650,000,000
ទុនបម្រុង	212,323,169	219,056,414

ចំណេញរក្សាទុក	310,331,419	305,668,455
ជារបស់ម្ចាស់ធនាគារ	1,272,654,588	1,174,724
អប្បភាគកម្ម	9,326,545	8,632,274
មូលធនសរុប	1,281,981,133	1,183,353,143
បំណុលនិងមូលធនសរុប	7,971,876,772	7,632,651,546

៣.២.២ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមខ្សែដេក (Horizontal Analysis) គឺជាវិធីសាស្ត្រមួយដែលបានបង្ហាញពីបម្រែបម្រួលពីស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុនថា តើមានការកើនឡើងឬថយចុះនៃ ទិន្នន័យនីមួយៗនៅក្នុងរបាយការណ៍លទ្ធផល និងតារាងតុល្យការរបស់ក្រុមហ៊ុនពីកំឡុងពេលមួយទៅ កំឡុងពេលមួយទៀត។

ការវិភាគតាមជួរដេកគឺបានមកពីការិយបរិច្ឆេទគណនេយ្យ ក្នុងរយៈពេល២ឬច្រើនជាងនេះ ហើយដែលមានការបង្ហាញទិន្នន័យជាបន្តបន្ទាប់មកប្រៀបធៀបក្នុងការិយបរិច្ឆេទមុនៗ។ គេអាចនិយាយបានម្យ៉ាងទៀតថាការវិភាគតាមជួរដេក គឺជាការប្រៀបធៀបស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយតាមរយៈប្រតិបត្តិការបង្ហាញដើម្បីវាស់តម្លៃនៃការប្រែប្រួលក្នុងទិន្នន័យនៃរបាយការណ៍ហិរញ្ញវត្ថុពី១ឆ្នាំទៅ១ឆ្នាំ។

ការវិភាគនេះមានការប្រែប្រួលជាធម្មតាមបញ្ចូលទាំងការប្រែប្រួលជាចំនួនទឹកប្រាក់ និងការប្រែប្រួលជាភាគរយ។ គេអាចគណនាការប្រែប្រួលនេះបាន ដោយប្រើប្រាស់តារាងតុល្យការនិងរបាយការណ៍លទ្ធផលដែលបានបង្ហាញទិន្នន័យចាប់ពីការិយបរិច្ឆេទឡើងទៅ។ ការវិភាគតាមជួរដេកចែកចេញជា២ គឺ ទី១ត្រូវវិភាគជាសាច់ប្រាក់ដុល្លារ និងខឹងវិភាគប្រែប្រួលជាភាគរយ។ ភាគរយដែលប្រែប្រួលនេះត្រូវបានគេគណនា ដើម្បីបង្ហាញពីទំហំប្រែប្រួលនៃបរិមាណប្រាក់ដុល្លារ ដែលទាក់ទងនឹងការប្រែប្រួលយ៉ាងណា? តើហេតុអ្វីបានជាមានការប្រែប្រួលនោះ? តើវាល្អឬមិនល្អ សម្រាប់ធនាគារក្នុងរយៈពេលពី១ឆ្នាំទៅ១ឆ្នាំ?

យើងបានរូបមន្តសម្រាប់គណនាដូចខាងក្រោម៖

បម្រែបម្រួលទឹកប្រាក់ = ទឹកប្រាក់នៃឆ្នាំដែលធ្វើការវិភាគ - ទឹកប្រាក់នៃឆ្នាំគោល Amounts Change = Analysis Period Amounts - Base Period Amounts	
ការប្រែប្រួលជាភាគរយ Common Size Change %	= 100% X $\frac{\text{ទឹកប្រាក់ត្រូវធ្វើការវិភាគ (Analysis Amounts)}}{\text{ទឹកប្រាក់នៃឆ្នាំគោល (Period Amounts)}}$

៣.២.៣ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរឈរ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមខ្សែឈរ (Vertical Analysis) គឺជាវិធីសាស្ត្រមួយដែលធ្វើការប្រៀបធៀបស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយតាមរយៈប្រតិបត្តិការ ពីមួយឆ្នាំទៅមួយឆ្នាំទៅនឹងឆ្នាំគោលដើម្បីងាយស្រួលវាយតម្លៃបម្រែបម្រួលធាតុនីមួយៗ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដែលមានទំនាក់ទំនងជាមួយធាតុមួយចំនួនគោលស្មើនឹងមួយរយភាគរយ។ ចំនួនដែលជាធាតុគោលរបស់របាយការណ៍លទ្ធផលគឺជា

ចំនួនសរុប (Total Revenues) ហើយចំនួនគោលរបស់តារាងតុល្យការ គឺជាចំនួនទ្រព្យសកម្មសរុប (Total Assets) ។

ការវិភាគនេះផ្តល់នូវសក្តានុពលអាជីវកម្មមានចំណុចខ្លាំង និងចំណុចខ្សោយក្នុងការត្រួតពិនិត្យថ្លៃដើមហើយនិងការសម្រេចបានតាមកម្មវត្ថុរាល់ការចំណាយ។ ជាពិសេសគឺបង្ហាញពីទំនាក់ទំនងរវាងបរិមាណសមតុល្យរបស់គណនីផ្សេងៗទៅនឹងបរិមាណសរុបនៃផ្នែកណាមួយ (ទ្រព្យ សកម្មសរុបនិងចំណូលហិរញ្ញវត្ថុសរុប) ។ វាត្រូវបានវាស់វែងដោយយកចំនួននៃធាតុនីមួយៗនៃ របាយការណ៍ហិរញ្ញវត្ថុចែកនឹងចំនួនគោល។

ការវិភាគនេះត្រូវបានគេវាស់វែងដោយយកចំនួននៃធាតុនីមួយៗ នៃរបាយការណ៍ហិរញ្ញវត្ថុចែកនឹងចំនួនទឹកប្រាក់គោល។

យើងបានរូបមន្តសម្រាប់គណនាដូចខាងក្រោម

ការប្រែប្រួលជាភាគរយ	=	100%	ទឹកប្រាក់ត្រូវធ្វើការវិភាគ (Analysis Amounts)
Common Size Change %	X		ទឹកប្រាក់នៃឆ្នាំគោល (Period Amounts)

៣.២.៤ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត
វិធីសាស្ត្រនៃការវិភាគអនុបាតលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី

- អនុបាតចរន្ត (Current Ratio)

អនុបាតចរន្ត	=	$\frac{\text{ទ្រព្យសកម្មរយៈពេលខ្លី (Current Assets)}}{\text{បំណុលរយៈពេលខ្លី (Current Liabilities)}}$
-------------	---	--

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
សាច់ប្រាក់ក្នុងដៃ	325,482,042	330,255,669
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារផ្សេងៗ	966,049,780	637,084,445
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារកណ្តាល	960,210,241	1,027,846,961
ឥណទាននិងបុរេប្រទានអតិថិជន	4,866,069,063	4,833,641,996
មូលបត្រវិនិយោគ	65,024,487	56,377,635
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	475,337,283	454,461,193
ទ្រព្យសម្បត្តិនិងបរិក្ខារ	165,953,717	165,104,407
ទ្រព្យសម្បត្តិវិនិយោគ	10,701,255	7,647,132
ទ្រព្យសម្បត្តិដែលមានសិទ្ធិប្រើប្រាស់	28,198,698	21,641,776
ទ្រព្យសកម្មអរូបី	1,159,287	1,537,936
ទ្រព្យសកម្មផ្សេងៗ	107,681,919	97,024,396
សរុបទ្រព្យសកម្មរយៈពេលខ្លី	7,971,867,772	7,623,651,546

បំណុលរយៈពេលខ្លី	6,689,886,639	6,449,294,403
អនុបាតចរន្ត	119.17%	118.21%

ផ្អែកទៅតាមតារាងខាងលើ យើងសង្កេតឃើញថា៖

អនុបាតចរន្តក្នុងឆ្នាំ២០២៣មាន 119,17% និងឆ្នាំ២០២២មាន 118,21% មានន័យថាក្នុងឆ្នាំទាំងពីរគឺធនាគារមានលទ្ធភាពបង្វិលសងបំណុលរយៈពេលខ្លី បានតាមរយៈទ្រព្យសកម្មរយៈពេលខ្លីដោយប្រសិទ្ធភាព។

•អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើសរុប (Cash to Deposit Ratio)

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
សាច់ប្រាក់ក្នុងដៃ	325,482,042	330,255,669
ប្រាក់បញ្ញើរបស់អតិថិជន	5,841,618,173	5,669,928,444
អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើសរុប	5.57%	5.82%
$\text{អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើ} = \frac{\text{សាច់ប្រាក់(Cash)}}{\text{ប្រាក់បញ្ញើសរុប(Total DePosit)}}$		

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតសាច់ប្រាក់ក្នុងដៃធៀបនឹងប្រាក់បញ្ញើសរុបក្នុងឆ្នាំ២០២៣មាន 5.57% និងឆ្នាំ២០២២ 5.82% បានន័យថាបើប្រាក់បញ្ញើសរុបចំនួន 100ដុល្លារ នោះធនាគារនឹងសងទៅអតិថិជនវិញចំនួន 5,57ដុល្លារ ក្នុងឆ្នាំ២០២៣ និងចំនួន 5,82ដុល្លារក្នុងឆ្នាំ២០២២។

វិធីសាស្ត្រនៃការវិភាគអនុបាតលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញ

•អនុបាតសាច់ប្រាក់ចំណេញលើការប្រាក់សុទ្ធ (Net Interest Margin Ratio)

$\text{អនុបាតសាច់ប្រាក់ចំណេញលើការប្រាក់សុទ្ធ} = \frac{\text{ចំណូលការប្រាក់សុទ្ធ(Net Interest Income)}}{\text{ទ្រព្យសកម្មសរុប(Total Assets)}}$	
---	--

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
ចំណូលការប្រាក់សុទ្ធ	201,456,797	222,306,275
ទ្រព្យសកម្មសរុប	7,971,867,772	7,623,651,546
អនុបាតសាច់ប្រាក់ចំណេញលើការប្រាក់សុទ្ធ	2.53%	2.92%

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតសាច់ប្រាក់ចំណេញលើការប្រាក់សុទ្ធក្នុងឆ្នាំ២០២៣មាន ២.៥៣% និងឆ្នាំ២០២២មាន ២.៩២% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន១០០ដុល្លារ នោះធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់ចំនួន ២.៥៣ដុល្លារ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២មាន ២.៩២ដុល្លារ។

•អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ(Net Non-interest Margin Ratio)

អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ	=	ចំណូលមិនមែនការប្រាក់(Net non-interest income)	ទ្រព្យសកម្មសរុប(Total Assets)
---------------------------------------	---	---	-------------------------------

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
ចំណូលកម្រៃជើងសារ	12,624,933	13,746,676
ចំណូលប្រតិបត្តិការផ្សេងៗ	7,050,508	4,914,210
ចំណាយបុគ្គលិក	(43,912,076)	(36,147,115)
ចំណាយរំលស់ទ្រព្យសកម្មរូបីនិងអរូបី	(10,287,531)	(9,642,817)
ចំណាយប្រតិបត្តិការផ្សេងៗ	(21,492,173)	(22,019,225)
ចំណូលមិនមែនការប្រាក់សុទ្ធ	(56,016,339)	(49,148,271)
ទ្រព្យសកម្មសរុប	7,971,867,772	7,623,651,546
អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ	(0.70%)	(0.64%)

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធក្នុងឆ្នាំ ២០២៣ មាន ០,៧០% និង ឆ្នាំ២០២២មាន ០,៦៤% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន ១០០ដុល្លារ នោះធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់ចំនួន០,៧ដុល្លារក្នុងឆ្នាំ២០២៣និងឆ្នាំ២០២២មាន០,៦៤ដុល្លារ។

•អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម(Return on Assests Ration)

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
ប្រាក់ចំណេញសុទ្ធ	310,331,419	305,668,455
ទ្រព្យសកម្មសរុប	7,971,867,772	7,623,651,546
អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម	3.89%	4%

អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម	=	ប្រាក់ចំណេញសុទ្ធ(Net Income)	ទ្រព្យសកម្មសរុប(Total Assets)
--------------------------------	---	------------------------------	-------------------------------

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតប្រាក់ចំណេញលើទ្រព្យសកម្មក្នុងឆ្នាំ២០២៣មាន ៣,៨៩% និងឆ្នាំ២០២២មាន ៤% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន១០០ដុល្លារ នោះធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់ចំនួន ៣,៨៩ដុល្លារ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២មាន ៤ដុល្លារ។

•អនុបាតប្រាក់ចំណេញសុទ្ធ

$$\text{អនុបាតប្រាក់ចំណេញសុទ្ធ} = \frac{\text{ប្រាក់ចំណេញសុទ្ធ (Net Income)}}{\text{ប្រាក់ចំណូលសរុប (Total Revenues)}}$$

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
ចំណូលការប្រាក់	462,151,322	438,275,846
ចំណូលកម្រៃជើងសារ	12,624,933	13,746,676
ចំណូលប្រតិបត្តិការផ្សេងៗ	7,050,508	4,914,210
ប្រាក់ចំណូលសរុប	481,826,763	456,936,732
ប្រាក់ចំណេញសុទ្ធ	310,331,419	305,668,455
អនុបាតប្រាក់ចំណេញសុទ្ធ	155.26%	149.49%

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតប្រាក់ចំណេញលើទ្រព្យសកម្មក្នុងឆ្នាំ២០២៣មាន ១៥៥,២៦% និងឆ្នាំ២០២២មាន ១៤៩,៤៩% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន១០០ដុល្លារ នោះធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់ចំនួន ១៥៥,២៦ដុល្លារ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២មាន ១៤៩,៤៩ដុល្លារ។

•អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី (Interest Income to Loan Ration)

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
ចំណូលការប្រាក់	462,151,322	438,275,846
ប្រាក់កម្ចីឥណទាន	4,866,069,063	4,833,641,996
អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី	9.50%	9.07%

$$\text{អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី} = \frac{\text{ចំណូលការប្រាក់ (Interest Income)}}{\text{ប្រាក់កម្ចី (Loan)}}$$

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចីក្នុងឆ្នាំ២០២៣មាន ៩,៥០% និងឆ្នាំ២០២២មាន ៩,០៧% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន១០០ដុល្លារ នោះធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់ចំនួន ៩,៥០ដុល្លារ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២មាន ៩,០៧ដុល្លារ។

• អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់ (Interest Income to Interest Expense Ratio)

$$\text{អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់} = \frac{\text{ប្រាក់ចំណូលសរុប (Total Revenues)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
ចំណូលការប្រាក់	462,151,322	438,275,846
ចំណាយការប្រាក់	(260,694,525)	(216,218,642)
អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់	177,28%	202,70%

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចីក្នុងឆ្នាំ២០២៣មាន ១៧៧,២៨% និងឆ្នាំ២០២២មាន ២០២,៧០% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន១០០ដុល្លារនោះធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់ចំនួន១៧៧,២៨ដុល្លារក្នុងឆ្នាំ២០២៣និងឆ្នាំ២០២២មាន២០២,៧០ដុល្លារ។

វិធីសាស្ត្រនៃការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់ទ្រព្យសកម្ម

• អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប (Total Assests Turnover Ratio)

$$\text{អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប} = \frac{\text{ប្រាក់ចំណូលសរុប (Total Revenues)}}{\text{ទ្រព្យសកម្មសរុប (Total Assests)}}$$

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
ប្រាក់ចំណូលសរុប	481,826,763	456,936,732
ទ្រព្យសកម្មសរុប	7,971,867,772	7,623,651,546
អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប	6.04%	5.99%

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចីក្នុងឆ្នាំ២០២៣មាន ៦,០៤% និងឆ្នាំ២០២២មាន ៥,៩៩% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន១០០ដុល្លារ នោះធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់ចំនួន ៦,០៤ដុល្លារ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២មាន ៥,៩៩ដុល្លារ។

• អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត (Fixed Assests)

$$\text{អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត} = \frac{\text{ប្រាក់ចំណូលសរុប (Total Revenues)}}{\text{ទ្រព្យសកម្មអចល័ត (Fixed Assests)}}$$

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
ប្រាក់ចំណូលសរុប	481,826,763	456,936,732
ទ្រព្យសកម្មអចល័ត	165,953,717	165,104,407
អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត	290.34%	276.76%

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចីក្នុងឆ្នាំ២០២៣មាន ២៩០,៣៤%និងឆ្នាំ២០២២មាន ២៧៦,៧៦% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន១០០ដុល្លារ នោះធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់ចំនួន ២៩០,៣៤ដុល្លារ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២មាន ២៧៦,៧៦ដុល្លារ។

វិធីសាស្ត្រនៃការវិភាគអនុបាតលទ្ធភាពក្នុងការប្រើប្រាស់បំណុល

•អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប(Det Total Assests Ratio)

អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប	=	$\frac{\text{បំណុលសរុប(Total Liabilities)}}{\text{ទ្រព្យសកម្មសរុប(Total Assests)}}$
----------------------------------	---	--

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
បំណុលសរុប	6,689,886,639	6,449,294,403
ទ្រព្យសកម្មសរុប	7,971,867,772	7,623,651,546
អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប	83.92%	84.60%

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចីក្នុងឆ្នាំ២០២៣មាន ៨៣,៩២% និងឆ្នាំ២០២២មាន ៨៤,៦០% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន១០០ដុល្លារ នោះធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់ចំនួន ៨៣,៩២ដុល្លារ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២មាន ៨៤,៦០ដុល្លារ។

•អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប(Loans to Total Deposits Ratio)

អនុបាតឥណទានធៀបនឹងប្រាក់បញ្ញើសរុប	=	$\frac{\text{ឥណទានសរុប(Total Loans)}}{\text{ប្រាក់បញ្ញើសរុប(Total Deposits)}}$
ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
ឥណទានសរុប	4,866,069,063	4,833,641,996
ប្រាក់បញ្ញើសរុប	5,841,618,173	5,669,928,444
អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប	83.30%	85.25%

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចីក្នុងឆ្នាំ២០២៣មាន ៨៣,៣០% និងឆ្នាំ២០២២មាន ៨៥,២៥% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន១០០ដុល្លារ នោះធនាគារមានលទ្ធភាពស្វែងរកប្រាក់

ចំណេញលើការប្រាក់ចំនួន ៨៣,៣០ដុល្លារ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២មាន ៨៥,២៥ដុល្លារ។ អនុបាត ក្នុងឆ្នាំទាំង២បើខ្ពស់ពេកនោះធនាគារនឹងគ្មានលទ្ធភាពសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការសាច់ប្រាក់ដែលមិនបានព្រងទុក ប៉ុន្តែអនុបាតទាបពេកនោះបានន័យថាធនាគារមិនទាន់ប្រើប្រាស់ការបញ្ចេញឥណទានមិនទាន់អស់លទ្ធភាព។ ផ្អែកទៅតាមលទ្ធផលខាងលើបានន័យថាធនាគារនឹងគ្មានលទ្ធភាពសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់តម្រូវការសាច់ប្រាក់ដែលមិនបានព្រងទុក។

• អនុបាតបញ្ជើរៀបនឹងទ្រព្យសកម្ម (Deposit to Total Assets Ratio)

$$\text{អនុបាតបញ្ជើរៀបនឹងទ្រព្យសកម្ម} = \frac{\text{ប្រាក់បញ្ញើសរុប (Total Deposits)}}{\text{ទ្រព្យសកម្មសរុប (Total Assets)}}$$

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
ប្រាក់បញ្ញើសរុប	5,841,618,173	5,669,928,444
ទ្រព្យសកម្មសរុប	7,971,867,772	7,623,651,546
អនុបាតបញ្ជើរៀបនឹងទ្រព្យសកម្ម	73.28%	74.37%

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតចំណូលការប្រាក់រៀបនឹងប្រាក់កម្ចីក្នុងឆ្នាំ២០២៣មាន ៧៣,២៨% និងឆ្នាំ២០២២មាន ៧៤,៣៧% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន១០០ដុល្លារ នោះធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់ចំនួន៧៣,២៨ដុល្លារ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២មាន៧៤,៣៧ដុល្លារ។ ផ្អែកទៅតាមលទ្ធផលខាងលើបានន័យថាធនាគារពិតជាមានសក្តានុពលនិងភាពជឿជាក់ពីសំណាក់អតិថិជនគ្រប់កម្រិតដែលបានយកប្រាក់មកបញ្ញើមកដាក់នៅធនាគារ។

• អនុបាតសំវិធានធនរៀបនឹងឥណទាន (Provision to Loan Ratio)

$$\text{អនុបាតសំវិធានធនរៀបនឹងឥណទាន} = \frac{\text{សំវិធានធនឥណទានបាត់បង់ (Provision for Loan Losses)}}{\text{ឥណទានសរុប (Total Loans)}}$$

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
សំវិធានធនឥណទានបាត់បង់	(21,387,857)	(11,244,134)
ឥណទានសរុប	4,866,069,063	4,833,641,996
អនុបាតសំវិធានធនរៀបនឹងឥណទាន	-0.44%	-0.23%

ផ្អែកទៅតាមតារាងខាងលើយើងសង្កេតឃើញថា៖

អនុបាតចំណូលការប្រាក់រៀបនឹងប្រាក់កម្ចីក្នុងឆ្នាំ២០២៣មាន -០,៤៤% និងឆ្នាំ២០២២មាន

-០,២៣% បានន័យថាបើទ្រព្យសកម្មសរុបមានចំនួន១០០ដុល្លារ នោះធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញលើការប្រាក់ចំនួន -០,៤៤ដុល្លារ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២២មាន -០,២៣ដុល្លារ។ ដោយក្នុងឆ្នាំទាំងពីរសុទ្ធតែមានតួលេខអវិជ្ជមាន បានន័យថាធនាគារមិនបានស្វែងរកប្រាក់ចំណេញពីសំវិធានធនដែលបានបាត់បង់មកវិញខ្លះបានទេ ដែលឥណទាននោះមានផលអាក្រក់ទៅហើយនោះ។

៣.៣. ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកណ្តាល

៣.៣.១ ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក

ឈ្មោះធនាគារ ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក សម្រាប់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០X3 20X2				
ឈ្មោះគណនី	20X3	20X2	Variance (គំណត់)	
			USD	%
ចំណូលការប្រាក់	462,151,322	438,275,846	23,875,476	5.45%
ចំណាយការប្រាក់	(260,694,525)	(215,969,571)	(44,724,954)	20.71%
ចំណូលការប្រាក់សុទ្ធ	201,456,797	222,306,275	(20,849,478)	(9.38%)
ចំណូលកម្រៃជើងសារ	12,624,933	13,746,676	(1,121,743)	(8.16%)
ចំណាយកម្រៃជើងសារ	(2,141,096)	(2,271,107)	130,011	5.72%
ចំណូលកម្រៃជើងសារសុទ្ធ	10,483,837	11,025,596	(541,759)	(4.91%)
ចំណូលប្រតិបត្តិការផ្សេងៗ	7,050,508	4,914,210	2,136,298	(43.47%)
ចំណូលប្រតិបត្តិការសរុប	218,991,142	238,246,54	(19,254,912)	(8.08%)
ចំណាយបុគ្គលិក	(43,912,076)	(36,147,115)	(7,143,961)	21.48%
ចំណាយរំលស់ទ្រព្យសកម្មរូបី និងអរូបី	(10,287,531)	(9,642,817)	(644,714)	6.69%
ចំណាយប្រតិបត្តិការផ្សេងៗ	(21,492,173)	(22,019,225)	572,052	(2.39%)
ចំណាយប្រតិបត្តិការសរុប	(75,700,780)	(67,809,157)	(7,891,623)	11.64%
ចំណេញប្រតិបត្តិការមុនការ ថយចុះតម្លៃ	143,290,362	170,436,897	(27,146,535)	15.93%
ខាតពីការថយចុះតម្លៃនៃករណី ហិរញ្ញវត្ថុ	(21,387,857)	(11,244,134)	(10,143,723)	(90.21%)
ចំណេញមុនបង់ពន្ធលើប្រាក់ ចំណេញ	121,902,504	159,192,763	(37,290,259)	(23.42%)
ចំណាយពន្ធលើប្រាក់ចំណូល	(19,650,768)	(30,543,312)	10,892,544	(35.66%)
ចំណេញសុទ្ធក្នុងឆ្នាំ	102,251,737	128,649,451	(26,397,714)	(20.52%)

ផ្អែកតាមរបាយការណ៍លទ្ធផលខាងលើ យើងសង្កេតឃើញថា៖

- ចំណូលការប្រាក់ (Interest income) ៖ យើងឃើញថាចំណូលការប្រាក់ក្នុងឆ្នាំ២០២៣មានការកើនឡើងប្រមាណ 23,875,476 ដុល្លារ បើធៀបនឹងឆ្នាំ២០២២ ដោយសារការបញ្ចេញកម្ចីឥណទានរបស់ធនាគារមានការថយចុះដែលបណ្តាលមកពីអតិថិជនឥណទានខ្លះសងត្រឡប់មកវិញខ្លះទៀតធ្វើ Refinance ទៅធនាគារផ្សេងនិងខ្លះទៀតលក់ដីបានយកសាច់ប្រាក់មកសងផ្តាច់តែម្តង។

- ចំណាយការប្រាក់ (Interest expense) ៖ យើងឃើញថាចំណាយការប្រាក់ក្នុងឆ្នាំ២០២៣មានការធ្លាក់ចុះប្រមាណ 45,475,901 ដុល្លារ បើធៀបនឹងឆ្នាំ២០២២ ដោយសារកំណើនចំណាយការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់និងប្រាក់បញ្ញើចរន្ត។

- ចំណូលការប្រាក់សុទ្ធ (Net interest income) ៖ យើងឃើញថាចំណូលមិនមែនការប្រាក់សុទ្ធក្នុងឆ្នាំ២០២៣មានការធ្លាក់ចុះប្រមាណ 20,849,478 ដុល្លារ បើធៀបនឹងឆ្នាំ២០២២ ដោយសារចំណូលការប្រាក់ក្នុងឆ្នាំ២០២៣មានការកើនឡើង តែបែរជាមានការធ្លាក់ចុះចំណាយការប្រាក់ក្នុងឆ្នាំ២០២២ទៅវិញ។

- ចំណូលកម្រៃនិងជើងសារ (Fee and commission income) ៖ យើងឃើញថាចំណូលកម្រៃនិងជើងសារក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះប្រមាណ 1,121,743 ដុល្លារ បើធៀបនឹងឆ្នាំ២០២២ ដោយសារកំណើនកម្រៃនិងជើងសារលើប្រាក់បញ្ញើ ចំណូលពីឥណទាន និងចំណូលពីការផ្ទេរសាច់ប្រាក់ចេញទៅក្រៅប្រទេសនិងក្នុងប្រទេស។

- ចំណូលប្រតិបត្តិការផ្សេងៗ (Other operating income) ៖ យើងឃើញថាចំណូលប្រតិបត្តិការផ្សេងៗក្នុងឆ្នាំ២០២៣មានការកើនឡើងប្រមាណ 2,136,298 ដុល្លារ បើធៀបនឹងឆ្នាំ២០២២។

- ចំណាយបុគ្គលិក (Personnel expenses) ៖ យើងឃើញថាចំណាយបុគ្គលិកក្នុងឆ្នាំ២០២៣មានការកើនឡើងប្រមាណ 7,764,961 ដុល្លារ បើធៀបនឹងឆ្នាំ២០២២ ដោយសារបុគ្គលិកមានចំនួនច្រើនជាងមុនប្រាក់បៀវត្សកើនខ្ពស់ជាងមុន និងផ្តល់នូវអត្ថប្រយោជន៍បន្ថែមពីធនាគារកាន់តែ ប្រសើរឡើង។

- ចំណាយទូទៅនិងចំណាយរដ្ឋបាល (General and administrative expense) ៖ យើងឃើញថាចំណាយទូទៅនិងរដ្ឋបាលក្នុងឆ្នាំ២០១៩មានការធ្លាក់ចុះប្រមាណ ១១,៣២១ ដុល្លារ បើធៀបនឹងឆ្នាំ២០១៨ ដោយសារធនាគារគ្រប់គ្រងទ្រព្យសកម្មបានល្អដែលនាំដល់ការកាត់បន្ថយចំណាយលើការថែទាំនិងជួសជុលកាត់បន្ថយលើចំណាយទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម។ល។

- ខាតពីការថយចុះតម្លៃនៃករណីហិរញ្ញវត្ថុ (Impairment losses on financial instruments) ៖ យើងឃើញថាខាតពីការថយចុះតម្លៃនៃករណីក្នុងឆ្នាំ២០២២មានការកើនឡើង 10,143,723 ដុល្លារ បើធៀបនឹងឆ្នាំ២០២២។

- ចំណេញសុទ្ធក្នុងឆ្នាំ (Profit for the year) ៖ យើងឃើញថាចំណេញសុទ្ធក្នុងឆ្នាំ២០២៣មានការធ្លាក់ចុះប្រមាណ 26,397,714 ដុល្លារ បើធៀបទៅនឹងឆ្នាំ ២០២២។

៣.៣.២ ការវិភាគសាច់ប្រាក់តាមជួរដេក

ឈ្មោះធនាគារ ការវិភាគរបាយការណ៍លទ្ធផលតាមជួរដេក សម្រាប់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០X៣ 20X2				
ឈ្មោះគណនី	20X3	20X2	Variance (គំលាត)	
			USD	%
ទ្រព្យសកម្ម៖				
សាច់ប្រាក់ក្នុងដៃ	325,482,042	330,255,669	(4,773,627)	(1.45%)
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារផ្សេងៗ	966,049,780	637,084,445	328,965,335	51.64%
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារកណ្តាល	960,210,241	1,027,846,961	(67,636,720)	(6.58%)
ឥណទាននិងបុរេប្រទានអតិថិជន	4,866,069,063	4,833,641,996	32,427,067	0.67%
មូលបត្រវិនិយោគ	65,024,487	56,377,635	8,646,852	15.34%
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	475,337,283	454,461,193	20,876,090	4.59%
ទ្រព្យសម្បត្តិនិងបរិក្ខារ	165,953,717	165,104,407	849,310	0.51%
ទ្រព្យសម្បត្តិវិនិយោគ	10,701,255	7,647,132	3,054,123	39.94%
ទ្រព្យសម្បត្តិដែលមានសិទ្ធិប្រើប្រាស់	28,198,698	21,641,776	6,556,922	30.30%
ទ្រព្យសកម្មអរូបី	1,159,287	1,537,936	(378,649)	(24.62%)
ទ្រព្យសកម្មផ្សេងៗ	1,159,287		1,537,936	
ទ្រព្យសកម្មសរុប	7,971,867,772	7,623,651,546	348,216,226	4.57%
បំណុលនិងមូលធន៖				
បំណុល				
ប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	374,819,850	302,746,829	72,073,021	23.81%
ប្រាក់បញ្ញើរបស់អតិថិជន	5,841,618,173	5,669,928,444	171,689,729	3.03%
ប្រាក់កម្ចី	291,733,252	296,928,444	(5,195,192)	(1.75%)
បំណុលកតិសន្យា	21,665,971	19,840,653	1,825,318	9.20%
អត្ថប្រយោជន៍បុគ្គលិក	7,740,285	8,193,038	(452,753)	(5.53%)

បំណុលពន្ធលើប្រាក់ចំណេញ	18,979,609	25,860,633	(6,881,024)	(26.61%)
ក្នុងឆ្នាំ				
ពន្ធពន្យារពេលជាបំណុល-សុទ្ធ	6,768,209	6,213,344	554,865	8.93%
បំណុលផ្សេងៗ	45,013,270	29,472,008	15,541,262	52.73%
បំណុលបន្ទាប់បន្សំ	81,548,020	90,539,738	(8,991,718)	(9.93%)
បំណុលសរុប	6,689,886,639	6,449,294,403	240,592,236	3.73%
ដើមទុន	750,000,000	650,000,000	100,000,000	15.38%
ទុនបម្រុង	212,323,169	219,056,414	(6,733,245)	(3.07%)
ចំណេញរក្សាទុក	310,331,419	305,668,455	4,662,964	1.53%
ជារបស់ម្ចាស់ធនាគារ	1,272,654,588	1,174,724,869	97,929,719	8.34%
អប្បកាតកម្ម	9,326,545	8,632,274	694,271	8.04%
មូលធនសរុប	1,281,981,133	1,183,353,143	98,627,990	8.33%
បំណុលនិងមូលធនសរុប	7,971,876,772	7,632,651,546	339,225,226	4.44%

ផ្អែកតាមតារាងតុល្យការនាដើម យើងសង្កេតឃើញថា៖

- សាច់ប្រាក់ក្នុងដៃ (Cash on handit) យើងឃើញថាសាច់ប្រាក់ក្នុងដៃក្នុងឆ្នាំ២០២៣មានការធ្លាក់ចុះប្រមាណ 4,773,627ដុល្លារបើធៀបនឹងឆ្នាំ២០២២ ដោយសារប្រាក់បញ្ញើអតិថិជនមានការថយនិងសាច់ប្រាក់ក្នុងឃ្លាំងមានការថយចុះផងដែរ។
- ទ្រព្យសម្បត្តិនិងបរិក្ខារ (Property and equipment) : យើងឃើញថាទ្រព្យសម្បត្តិនិងបរិក្ខារក្នុងឆ្នាំ២០២៣មានការកើនឡើងប្រមាណ849,310ដុល្លារបើធៀបនឹងឆ្នាំ២០២២ដោយសារធនាគារមានការទិញចូលនូវអចលនទ្រព្យបន្ថែមទៀត។
- ឥណទាននិងបុរេប្រទាន (Loars and advances) : យើងឃើញឥណទានក្នុងឆ្នាំ២០២៣មានការកើនឡើងប្រមាណ 32,427,067ដុល្លារបើធៀបនឹងឆ្នាំ២០២២ដោយសារការបញ្ចេញឥណទានជូនអតិថិជនបានច្រើនតែក៏មានអតិថិជនខ្លះសងត្រឡប់មកវិញផង។
- ប្រាក់បញ្ញើរបស់អតិថិជន (Deposits from customers) ៖ យើងឃើញថាប្រាក់បញ្ញើអតិថិជនក្នុងឆ្នាំ២០២៣មានការកើនឡើងប្រមាណ171,689,729ដុល្លារបើធៀបនឹងឆ្នាំ២០២២ដោយសារអតិថិជនដាក់សាច់ប្រាក់បញ្ញើបន្ថែមនិងមានអតិថិជនថ្មី។

៣.៣.៣ ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ

ឈ្មោះធនាគារ ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ សម្រាប់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ 20X2				
ឈ្មោះគណនី	2023		2022	
	USD	%	USD	%
ចំណូលការប្រាក់	462,151,322	100%	438,275,846	100%
ចំណាយការប្រាក់	(260,694,525)	(56.41%)	(215,969,571)	(49.28%)
ចំណូលការប្រាក់សុទ្ធ	201,456,797	43.59%	222,306,275	50.72%
ចំណូលកម្រៃជើងសារ	12,624,933	2.73%	13,746,676	3.14%
ចំណាយកម្រៃជើងសារ	(2,141,096)	(0.46%)	(2,271,107)	0.52%
ចំណូលកម្រៃជើងសារសុទ្ធ	10,483,837	2.27%	11,025,596	2.52%
ចំណូលប្រតិបត្តិការផ្សេងៗ	7,050,508	1.53%	4,914,210	1.12%
ចំណូលប្រតិបត្តិការសរុប	218,991,142	47.39%	238,246,054	54.36%
ចំណាយបុគ្គលិក	(43,912,076)	(9.50%)	(36,147,115)	(8.25%)
ចំណាយរំលស់ទ្រព្យសកម្មរូបីនិងអរូបី	(10,287,531)	(2.23%)	(9,642,817)	(2.20%)
ចំណាយប្រតិបត្តិការផ្សេងៗ	(21,492,173)	(4.65%)	(22,019,225)	(5.02%)
ចំណាយប្រតិបត្តិការសរុប	75,700,780	16.38%	67,809,157	15.47%
ចំណេញប្រតិបត្តិការមុនការថយចុះតម្លៃ	143,290,362	31%	170,436,897	38.89%
ខាតពីការថយចុះតម្លៃនៃករណីហិរញ្ញវត្ថុ	(21,387,857)	(4.63%)	(11,244,134)	(2.57%)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	121,902,504	26.38%	159,192,763	%
ចំណាយពន្ធលើប្រាក់ចំណូល	(19,650,768)	(4.25%)	(30,543,312)	(6.97%)
ចំណេញសុទ្ធក្នុងឆ្នាំ	102,251,737	22.13%	128,649,451	29.35%

ផ្អែកតាមរបាយការណ៍លទ្ធផលខាងលើ យើងសង្កេតឃើញថា៖

- ចំណូលការប្រាក់ (Interest income) ៖ យើងឃើញថាចំណូលការប្រាក់ជាភាគរយក្នុងឆ្នាំ ២០២៣ មាន 100% និងឆ្នាំ ២០២២ មាន 100% បើធៀបនឹងចំណូលសរុប ១០០%។ ចំពោះភាគ រយពីចំណូលការប្រាក់ទាំង២ឆ្នាំមានលក្ខណៈដូចគ្នា គឺមិនមានអ្វីប្រែប្រួលគួរឱ្យកត់ សម្គាល់នោះទេ។

- ចំណាយការប្រាក់ (Interest expense) ៖ យើងឃើញថាចំណាយការប្រាក់ជាភាគរយក្នុងឆ្នាំ ២០២៣ មាន 56.41% និងឆ្នាំ ២០២២ មាន 49.28% បើធៀបនឹងចំណូលសរុប ១០០%។ ចំពោះភាគ រយក្នុងឆ្នាំ ២០១៩ មានការកើនឡើងដោយសារចំណាយការប្រាក់ក្នុងឆ្នាំ ២០២៣ មានកំណើនផងដែរ។

• ចំណូលការប្រាក់សុទ្ធ (Net interest income) ៖ យើងឃើញថាចំណូលការប្រាក់សុទ្ធជាភាគរយក្នុងឆ្នាំ២០២៣មាន 43,59% និងឆ្នាំ២០១៨មាន២៧% បើធៀបនឹងចំណូលសរុប១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០១៩មានការធ្លាក់ចុះដោយសារចំណូលពីការប្រាក់មានការធ្លាក់ចុះ។

• ចំណូលកម្រៃនិងជើងសារ (Fee and commission income) ៖ យើងឃើញថាចំណូលកម្រៃនិងជើងសារជាភាគរយក្នុងឆ្នាំ២០២៣មាន 2,73%និងឆ្នាំ២០២២មាន 3,14%បើធៀបនឹងចំណូលសរុប១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២២មានអត្រាខ្ពស់ជាងឆ្នាំ២០២៣ កំណើនចំណូលពីការផ្ទេរសាច់ប្រាក់ចេញទៅក្រៅប្រទេសនិងក្នុងប្រទេស។ ដោយសារ

• ចំណាយបុគ្គលិក (Personnel expenses) ៖ យើងឃើញថាចំណាយបុគ្គលិកជាភាគរយក្នុងឆ្នាំ២០២៣មាន 9,50% និងឆ្នាំ២០២២មាន 8,25% បើធៀបនឹងចំណូលសរុប១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០២៣មានការកើនឡើង បើធៀបនឹងឆ្នាំ២០២២ដោយសារកំណើននូវចំនួនបុគ្គលិកការឡើងនូវប្រាក់បៀវត្សផ្សេងៗ។

• ខាតពីការថយចុះតម្លៃនៃករណីហិរញ្ញវត្ថុ(Impairment losses on financial instruments)៖ យើងឃើញថាខាតពីការថយចុះតម្លៃនៃករណីហិរញ្ញវត្ថុជាភាគរយក្នុងឆ្នាំ២០២៣មាន 4,63%និងឆ្នាំ២០២២មាន 2,57% ។

• ចំណេញសុទ្ធក្នុងឆ្នាំ (Profit for the year)៖ យើងឃើញថាប្រាក់ចំណេញសុទ្ធជាភាគរយក្នុងឆ្នាំ២០២៣មាន 22,13% និងឆ្នាំ២០២២មាន 29,35% បើធៀបនឹងចំណូលសរុប១០០%។

៣.៣.៤ ការវិភាគតារាងតុល្យការតាមជួរឈរ

ឈ្មោះធនាគារ ការវិភាគរបាយការណ៍លទ្ធផលតាមជួរឈរ សម្រាប់ឆ្នាំ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០X3 20X2				
ឈ្មោះគណនី	2023		2022	
	USD	%	USD	%
ទ្រព្យសកម្ម៖				
សាច់ប្រាក់ក្នុងដៃ	325,482,042	0.41%	330,255,669	4.33%
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារផ្សេងៗ	966,049,780	12.12%	637,084,445	8.36%
ប្រាក់បញ្ញើនិងការដាក់ប្រាក់នៅធនាគារកណ្តាល	960,210,241	12.04%	1,027,846,961	13.48%
ឥណទាននិងបុរេប្រទានអតិថិជន	4,866,069,063	61.04%	4,833,641,996	63.40%
មូលបត្រវិនិយោគ	65,024,487	0.82%	56,377,635	0.74%
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	475,337,283	5.96%	454,461,193	5.96%

ទ្រព្យសម្បត្តិនិងបរិក្ខារ	165,953,717	2.08%	165,104,407	2.17%
ទ្រព្យសម្បត្តិវិនិយោគ	10,701,255	0.13%	7,647,132	0.10%
ទ្រព្យសម្បត្តិដែលមានសិទ្ធិប្រើប្រាស់	28,198,698	0.35%	21,641,776	0.28%
ទ្រព្យសកម្មអរូបី	1,159,287	0.01%	1,537,936	0.02%
ទ្រព្យសកម្មផ្សេងៗ	107,681,919	1.35%	97,024,369	1.27%
ទ្រព្យសកម្មសរុប	7,971,867,772	100%	7,623,651,546	100%
បំណុលនិងមូលធន៖				
បំណុល				
ប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	374,819,850	4.70%	302,746,829	3.97%
ប្រាក់បញ្ញើរបស់អតិថិជន	5,841,618,173	73.28%	5,669,928,444	74.37%
ប្រាក់កម្ចី	291,733,252	3.66%	296,928,444	3.89%
បំណុលកតិសន្យា	21,665,971	0.27%	19,840,653	0.26%
អត្ថប្រយោជន៍បុគ្គលិក	7,740,285	0.09%	8,193,038	0.11%
បំណុលពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ	18,979,609	0.23%	25,860,633	0.34%
ពន្ធពន្យារពេលជាបំណុលសុទ្ធ	6,768,209	0.08%	6,213,344	0.08%
បំណុលផ្សេងៗ	45,013,270	0.56%	29,472,008	0.39%
បំណុលបន្ទាប់បន្សំ	81,548,020	1.02%	90,539,738	1.19%
បំណុលសរុប	6,689,886,639	83.92%	6,449,294,403	84.60%
ដើមទុន	750,000,000	9.41%	650,000,000	8.53%
ទុនបម្រុង	212,323,169	2.66%	219,056,414	2.87%
ចំណេញរក្សាទុក	310,331,419	3.89%	305,668,455	4%
ជារបស់ម្ចាស់ធនាគារ	1,272,654,588	15.96%	1,174,724,869	15.41%
អប្បបរមាភាគកម្ម	9,326,545	0.12%	8,632,274	0.11%
មូលធនសរុប	1,281,981,133	16.08%	1,183,353,143	15.52%
បំណុលនិងមូលធនសរុប	7,971,876,772	100%	7,632,651,546	100%

ផ្អែកតាមតារាងតុល្យការខាងលើ យើងសង្កេតឃើញថា៖

• សាច់ប្រាក់ក្នុងដៃ (Cash on hand) ៖ យើងឃើញថាសាច់ប្រាក់ក្នុងដៃជាភាគរយក្នុងឆ្នាំ ២០២៣ មាន ០,៤១% និងឆ្នាំ២០២២មាន ៤,៣៣% បើធៀបនឹងទ្រព្យសកម្មសរុប១០០%។ ចំពោះភាគរយក្នុង ឆ្នាំ២០២៣និង២០២២មានការធ្លាក់ចុះជាខ្លាំង។

• ទ្រព្យសម្បត្តិនិងបរិក្ខារ (Property and equipment) ៖ យើងឃើញថាទ្រព្យសម្បត្តិនិងបរិក្ខារជា ភាគរយក្នុងឆ្នាំ២០២៣មាន២.០៨%% និងឆ្នាំ២០២២មាន ២.១៧% បើធៀបនឹងទ្រព្យសកម្មសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំទាំង២ខាងលើគឺដូចគ្នា។

• ឥណទាននិងបុរេប្រទាន (Loans and advances) ៖ យើងឃើញថាឥណទាននិងបុរេប្រទាន ជា ភាគរយក្នុងឆ្នាំ២០១៩មាន ៣៥.៥៨% និងឆ្នាំ២០១៨មាន ៣០.៣៦% បើធៀបនឹងទ្រព្យសកម្មសរុប ១០០%។ ចំពោះភាគរយក្នុងឆ្នាំ២០១៩មានអត្រាខ្ពស់ខាងក្នុងឆ្នាំ២០១៨ នេះដោយសារធនាគារបាន បញ្ចេញឥណទានជូនអតិថិជនបានច្រើនក្នុងឆ្នាំ២០១៩។

• ប្រាក់បញ្ញើរបស់អតិថិជន (Deposits from customers) យើងឃើញថាប្រាក់បញ្ញើរបស់ អតិថិ ជនជាភាគរយក្នុងឆ្នាំ២០២៣មាន ៦១.០៤%% និងឆ្នាំ២០២២មាន ៦៣.៤០% បើធៀបនឹងទ្រព្យ សកម្មសរុប ១០០%។ ចំពោះភាគរយទាំង២ឆ្នាំមានលក្ខណៈប្រហាក់ប្រហែលគ្នា។

ការសង្ខេបលើការវិភាគតាមអនុបាតលើរបាយការណ៍ហិរញ្ញវត្ថុធនាគារមានដូចជា៖

ឈ្មោះគណនី	ឆ្នាំ 2023	ឆ្នាំ 2022
អនុបាតចរន្ត	119.17%	118.21%
អនុបាតសាច់ប្រាក់ធៀបនឹងប្រាក់បញ្ញើសរុប	5.57%	5.82%
អនុបាតសាច់ប្រាក់ចំណេញលើការប្រាក់សុទ្ធ	2.53%	2.92%
អនុបាតប្រាក់ចំណេញមិនមែនការប្រាក់សុទ្ធ	(0.70%)	(0.64%)
អនុបាតប្រាក់ចំណេញលើទ្រព្យសកម្ម	3.89%	4%
អនុបាតប្រាក់ចំណេញសុទ្ធ	155.26%	149.49%
អនុបាតចំណូលការប្រាក់ធៀបនឹងប្រាក់កម្ចី	9.50%	9.07%
អនុបាតចំណូលការប្រាក់ធៀបនឹងចំណាយការប្រាក់	177,28%	202,70%
អនុបាតនៃការបង្វិលទ្រព្យសកម្មសរុប	6.04%	5.99%
អនុបាតនៃការបង្វិលទ្រព្យសកម្មអចល័ត	290.34%	276.76%
អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប	83.92%	84.60%
អនុបាតបំណុលធៀបនឹងទ្រព្យសកម្មសរុប	83.30%	85.25%
អនុបាតបញ្ញើធៀបនឹងទ្រព្យសកម្ម	73.28%	74.37%
អនុបាតសំវិធានធនធៀបនឹងឥណទាន	-0.44%	-0.23%

ជំពូកទី៤
ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ

ជំពូកទី៤

ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ

ឆ្លងកាត់តាមការសិក្សាស្រាវជ្រាវទៅលើការវិភាគបញ្ហាណាហ្គាវេរីត្រូវបស់ធនាគារកាណាឌីយ៉ា ក.អ រួចមកបានឆ្លុះបញ្ចាំងនូវចំណុចខ្លាំងនិងចំណុចខ្សោយមួយដូចជា៖

៤.១ ការវិភាគលើចំណុចខ្លាំង

- មានសាខាច្រើនសម្រាប់បំពេញរាល់តម្រូវការអតិថិជន។
- មានកម្មវិធីឌីជីថល Canadia Bank App សម្រាប់ភាពងាយស្រួលដល់អតិថិជនប្រើប្រាស់។
- មានការគ្រប់គ្រងសាច់ប្រាក់ក្នុងដៃក្នុងការបង្វិលជូនអតិថិជននៅពេលដែលអតិថិជនត្រូវការ។
- របាយការណ៍ហិរញ្ញវត្ថុរៀបចំស្របតាមស្តង់ដារគណនេយ្យហិរញ្ញវត្ថុ។
- មានសវនកម្មអនុម័តនូវរបាយការណ៍ហិរញ្ញវត្ថុសមស្របនានា ដោយផ្អែកលើលើការវិនិច្ឆ័យ និងការប៉ាន់ស្មានយ៉ាងសមហេតុផល និង ដោយប្រុងប្រយ័ត្ន។
- ក្នុងឆ្នាំ២០២៣និងឆ្នាំ២០២២ ធនាគារមានលទ្ធភាពយ៉ាងល្អក្នុងការប្រើប្រាស់ទ្រព្យសកម្មអចលនវត្ថុរបស់ខ្លួនក្នុងការស្វែងរកប្រាក់ចំណូលប្រតិបត្តិការសរុប
- ចំណូលការប្រាក់ក្នុងឆ្នាំ២០២៣មានការកើនឡើងប្រហែល ៥,៤៥% បើធៀបនឹងឆ្នាំ២០២២
- មានតម្លាភាពក្នុងការគ្រប់គ្រងដំណើរការរបាយការណ៍ហិរញ្ញវត្ថុនិងពង្រីកគណនេយ្យកន្លែងគ្រប់គ្រងមូលធនទ្រព្យសកម្មរបស់ធនាគារ ផ្តល់សុវត្ថិភាពនិងតុល្យភាពភាពដល់ប្រតិបត្តិការហិរញ្ញវត្ថុ។

៤.២ ការវិភាគចំណុចខ្សោយ

ទន្ទឹមនឹងការរកឃើញនូវចំណុចខ្លាំងមួយចំនួន លើការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា យើងសង្កេតឃើញថាក៏មានចំណុចខ្សោយមួយចំនួនផងដែរដូចជា៖

- កម្មវិធីឌីជីថល Canadia Bank App មានភាពលំបាកដល់អតិថិជនដែលអតិថិជនមានចំណេះដឹងនូវមានកម្រិតមិនទាន់យល់ដឹងអំពីកម្មវិធីឌីជីថល Canadia Bank App ដែលទាក់ទងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុបានល្អនៅឡើយ។
- ការគ្រប់គ្រងទ្រព្យសកម្មសម្រាប់ប្រើប្រាស់ក្នុងការស្វែងប្រាក់ចំណេញមិនទាន់បានល្អនៅឡើយ។
- លទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញសុទ្ធតាមរយៈប្រាក់ចំណូលសរុបក្នុងឆ្នាំ២០២៣មានអត្រាត្រឹមតែ ២២,១៣% ដែលមានការធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងឆ្នាំ២០២២ នេះដោយសារការថយចុះនូវចំណូលពីការប្រាក់ឥណទាន ចំណូលផ្សេងៗនិងកម្រៃពីការកម្ចីឥណទាន។
- ប្រសិទ្ធភាពក្នុងការផ្តល់ឥណទានទៅឲ្យអតិថិជនមានកម្រិតធ្វើឲ្យសាច់ប្រាក់ក្នុងដៃសល់ច្រើនដែលបណ្តាលឲ្យមានប្រាក់ចំណូលពីការប្រាក់មានកម្រិតទាប។

ជំពូកទី៥
សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

យោងតាមការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទៅលើប្រធានបទការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា ក.អ ព្រមទាំងការកាត់ត្រារបស់មួយនឹងការរំលឹកទ្រព្យតាមមេរៀននិងប្រភពឯកសារមួយចំនួនដែលទទួលបានពីធនាគារមានដូចជា របាយការណ៍លទ្ធផល តារាងតុល្យការរួចមកយើងសង្កេតឃើញថាធនាគារមានលទ្ធភាពស្វែងរកប្រាក់ចំណេញពីឆ្នាំ២០២២ទៅឆ្នាំ២០២៣មានលក្ខណៈកើនឡើងជាច្រើន។ ចំពោះការវិភាគរបាយការណ៍ហិរញ្ញវត្ថុយើងខ្ញុំបានប្រើប្រាស់វិធីសាស្ត្រវិភាគចំនួន៣គឺការវិភាគតាមជួរដេក ការវិភាគតាមជួរឈរ និងការវិភាគតាមអនុបាត។ បន្ទាប់មកបានធ្វើការសិក្សាស្រាវជ្រាវលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារកាណាឌីយ៉ា ក.អ រួចបានធ្វើឱ្យសង្កេតឃើញថា៖

- ធនាគារមានលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណូលសរុបតាមរយៈទ្រព្យសកម្មអចល័តគឺមានលក្ខណៈល្អប្រសើរ។
- ធនាគារមានលទ្ធភាពក្នុងការស្វែងរកប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ២០២៣មានការកើនឡើង
- ចំណូលដែលធនាគារទទួលបានពីប្រតិបត្តិការផ្សេងៗ ក៏មានការកើនឡើងខ្លះៗក៏សម្គាល់ផងដែរក្នុងឆ្នាំ២០២៣។
- ចំណូលការប្រាក់របស់ធនាគារមានការកើនឡើងច្រើនក្នុងឆ្នាំ២០២៣
- ធនាគារក្នុងឆ្នាំ២០២៣ មានលទ្ធភាពក្នុងការដោះស្រាយបំណុលសង្ស័យ និងបំណុលអាក្រក់លើអតិថិជនឆ្នាំ២០២៣។

សរុបសេចក្តីមកយើងឃើញថា ការធ្វើការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ កាណាឌីយ៉ា មានសារៈសំខាន់ណាស់ក្នុងការយល់ដឹងកាន់តែច្បាស់អំពីការផ្តល់សេវាកម្មនានាហើយបានផ្តល់ទៅអតិថិជន និងការយល់ដឹងបន្ថែមលើរបាយការណ៍ហិរញ្ញវត្ថុផងដែរ។

៥.២ ការផ្តល់អនុសាសន៍

ក្រោយពីបានសិក្សានិងធ្វើសេចក្តីសន្និដ្ឋានលើចំណុចខ្លាំង និងចំណុចខ្សោយរបស់ធនាគាររួចមកនោះ យើងដឹងថាធនាគារគួររក្សាទុកចំណុចល្អមួយចំនួន និងកែប្រែនូវចំណុចខ្វះខាតរបស់ខ្លួន ដើម្បីជាការរីកចម្រើនរបស់សាខា ក៏ដូចជាធនាគារទាំងមូលផងដែរ។

- ធនាគារគួរតែផ្តល់ការណែនាំដល់អតិថិជនបន្ថែមរាល់បញ្ហាទាក់ទងនឹងការប្រើប្រាស់កម្មវិធីឌីជីថល Canadia Bank App ដែលទាក់ទងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ។
- ធនាគារគួរតែរកវិធីឬយុទ្ធសាស្ត្របន្ថែម ក្នុងការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួនបន្ថែមដើម្បីឱ្យអស់ប្រសិទ្ធភាពដែលជំរុញឱ្យការប្រើប្រាស់សមស្របទៅតាមគោលដៅរបស់ធនាគារ ដើម្បីក្លាយជាធនាគារលំដាប់លេខ១ប្រចាំប្រទេស។
- មានវិធានការសម្រាប់ដោះស្រាយនូវបញ្ហាឥណទានអាក្រក់ ដើម្បីកុំឱ្យជះឥទ្ធិពលដល់ប្រតិបត្តិការនិងប្រាក់ចំណេញទៅថ្ងៃអនាគត។

-ធនាគារគួររៀបចំនិងធ្វើការគ្រប់គ្រងលើបំណុលរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្លាំង ព្រោះដើម្បីការពារហានិភ័យដែលកើតឡើងដោយចៃដន្យនៅពេលណាមួយ ដែលម្ចាស់ប្រាក់បញ្ញើរនាំគ្នាសម្រុលដក ឬប្រើប្រាស់សាច់ប្រាក់របស់ពួកគេ។

ឯកសារយោង

ឯកសារយោង

- ១.របាយការណ៍លទ្ធផលរបស់ធនាគារកាណាឌីយ៉ា ក.អ ឆ្នាំ២០២២
- ២.តារាងតុល្យការរបស់ធនាគារកាណាឌីយ៉ា ក.អ ឆ្នាំ២០២២
៣. របាយការណ៍លទ្ធផលរបស់ធនាគារកាណាឌីយ៉ា ក.អ ឆ្នាំ២០២៣
៤. តារាងតុល្យការរបស់ធនាគារកាណាឌីយ៉ា ក.អ ឆ្នាំ២០២៣
៥. គេហទំព័ររបស់ធនាគារ <https://www.canadiabank.com.kh>
- ៦.ឯកសារដែលពាក់ព័ន្ធនឹងការវិភាគរបាយការណ៍ហិរញ្ញវត្ថុក្នុងបណ្ណាល័យនៃសកលវិទ្យាល័យ វ៉ាន់ដា

ឧបសម្ព័ន្ធ

AWARDS & RECOGNITION



Best Domestic Bank in Cambodia 2023

By International Finance Awards



Best Corporate Bank in Cambodia 2023

By Asiamoney



Best SME Bank in Cambodia 2023

By International Finance Awards



Best SME Bank in Cambodia 2023

By The Digital Banker



Best Retail Bank in Cambodia 2023

By The Asian Banker



Cambodia Technology Excellence Awards for Digital Banking 2023

By Asian Business Review

ធនាគារ កាណាឌីយ៉ា ក.អ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣

	កំណត់សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៣២៥.៤៨២.០៤២	១.៣២៩.៥៩៤	៣៣០.២៥៥.៦៦៩	១.៣៩៩.៦៦៣
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៥	៩៦៦.០៤៩.៧៨០	៣.៩៤៦.៣១៣	៦៣៧.០៨៤.៤៤៥	២.៦២២.៨៧៧
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	៦	៩៦០.២១០.២៤១	៣.៩២២.៤៥៩	១.០២៧.៨៤៦.៩៦១	៤.២៣១.៦៤៦
ឥណទាន និងបុរេប្រទានអតិថិជន	៧	៤.៨៦៦.០៦៩.០៦៣	១៩.៨៧៧.៨៩២	៤.៨៣៣.៦៤១.៩៩៦	១៩.៩០០.១០៤
មូលបត្រវិនិយោគ	៨	៦៥.០២៤.៤៨៧	២៦៥.៦២៥	៥៦.៣៧៧.៦៣៥	២៣២.១០៧
ប្រាក់បញ្ញើតាមច្បាប់នៅធនាគារកណ្តាល	៩	៤៧៥.៣៣៧.២៨៣	១.៩៤១.៧៩៣	៤៥៤.៤៦១.១៩៣	១.៨៧១.០១៧
ទ្រព្យសម្បត្តិ និងបរិក្ខារ	១០	១៦៥.៩៥៣.៧១៧	៦៧៧.៩២១	១៦៥.១០៤.៤០៧	៦៧៩.៧៣៥
ទ្រព្យសម្បត្តិវិនិយោគ	១១	១០.៧០១.២៥៥	៤៣.៧១៥	៧.៦៧៥.១៣២	៣១.៩៩៩
ទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់	១២	២៨.១៩៥.៦៩៨	១១៥.១៩២	២១.៦៤១.៧៧៦	៨៩.០៩៩
ទ្រព្យសកម្មអរូបី	១៣	១.១៩៥.២៨៧	៤.៧៣៦	១.៥៣៧.៩៣៦	៦.៣៣២
ទ្រព្យសកម្មផ្សេងៗ	១៦	១០៧.៦៨១.៩១៩	៤៣៩.៨៨១	៩៧.០២៤.៣៩៦	៣៩៩.៤៤៩
ទ្រព្យសកម្មសរុប		៧.៩៧១.៨៦៧.៧៧២	៣២.៩៦៥.០៨១	៧.៦៣២.៦៥១.៩៤៦	៣១.៤២៣.៦២៨
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៧	៣៧៤.៨១៩.៨៥០	១.៥៣១.១៣៩	៣០២.៧៤៤.៨២៩	១.២៤៦.៤០៩
ប្រាក់បញ្ញើរបស់អតិថិជន	១៨	៥.៨៤១.៦១៨.១៧៣	២៣.៨៦៣.០១០	៥.៦៦៩.៩២៨.៤៤៤	២៣.៣៤៣.០៩៥
ប្រាក់កម្ចី	១៩	២៩១.៧៣៣.២៥២	១.១៩១.៧៣០	២៩៦.៤៩៩.៧១៦	១.២២០.៦៨៩
បំណុលរកតិសន្យា	១២	២១.៦៦៥.៩៧១	៨៨.៥០៥	១៩.៨៤០.៦៥៣	៨១.៦៨៤
អត្ថប្រយោជន៍បុគ្គលិក	២០	៧.៧៤០.២៨៥	៣១.៦១៩	៨.១៩៣.០៣៨	៣៣.៧៣១
បំណុលពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ	២១	១៨.៩៧៩.៦០៩	៧៧.៥៣២	២៥.៨៦០.៦៣៣	១០៦.៤៦៨
ពន្ធពន្យារជាបំណុល - សុទ្ធ	១៥	៦.៧៦៨.២០៩	២៧.៦៤៨	៦.២១៣.៣៤៤	២៥.៨៨៣
បំណុលផ្សេងៗ	២២	៤៥.០១៣.២៧០	១៨៣.៨៨១	២៩.៤៧២.០០៨	១២១.៣៣៦
បំណុលបន្ទាប់បន្សំ	២៣	៨១.៥៤៨.០២០	៣៣៣.១២៤	៩០.៥៣៩.៧៣៨	៣៧២.៧៥២
បំណុលសរុប		៦.៦៨៩.៨៨៦.៦៣៩	២៧.៣២៨.១៨៨	៦.៤៤៩.២៩៤.៤០៣	២៦.៩៩១.៧៤៧
មូលធន					
ដើមទុន	២៤	៧៥០.០០០.០០០	៣.០០០.០០០	៦៥០.០០០.០០០	២.៦០០.០០០
ទុនបម្រុង	២៥	២១២.៣២៣.១៦៩	៩០០.៦៦៨	២១៩.០៥៦.៤១៤	៩៦៨.៣៨០
ចំណេញរក្សាទុក		៣១០.៣៣១.៤១៩	១.២៩៨.១២៦	៣០៥.៦៦៨.៤៥៥	១.២៦៧.៩៦២
ការបង់ប្រាក់ចំណូល		១.២៧២.៦៥៤.៥៨៨	៥.១៩៨.៧៩៤	១.១៧៤.៧២៦.៨៦៩	៤.៨៣៦.៣៤២
អប្បបរមាភាគកម្ម		៩.៣២៦.៥៨៥	៣៨.០៩៩	៨.៦៣២.៧៧៤	៣៥.៩៣៩
មូលធនសរុប		១.២៨១.៩៨១.១៣៣	៥.២៣៦.៨៩៧	១.១៨៨.៣៨៧.១៤៣	៤.៨៧១.៨៤១
បំណុល និងមូលធនសរុប		៧.៩៧១.៨៦៧.៧៧២	៣២.៩៦៥.០៨១	៧.៦៣២.៦៥១.៩៤៦	៣១.៤២៣.៦២៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។

ធនាគារ កាណាឌីយ៉ា ក.អ

របាយការណ៍លំហូរសាច់ប្រាក់រួម

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣

		២០២៣		២០២២	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
សាច់ប្រាក់ពីប្រតិបត្តិការ	៣៦.ក	៤៣.៤០០.៤៦៩	១៧៨.៣៧៦	៧៩.៦១៩.៥៥១	៣២៥.៣៨៩
ការប្រាក់បានទទួល		៤១៦.១៦៦.១៣៤	១.៧១០.៤៤៣	៤០២.០៤៦.៤៤៤	១.៦៤៣.១៦៤
ការប្រាក់បានបង់		(២២០.៩៤៦.៩៤១)	(៩០៨.០៩២)	(២០៤.៩៦២.៧៦០)	(៨៣៧.៦៨៣)
ពន្ធលើប្រាក់ចំណូលបានបង់	២១	(២៥.៩៧៦.៩២៧)	(១០៦.៧៦៥)	(២៦.៥២៦.៩៧០)	(១០៨.៤១៦)
ការទូទាត់អត្ថប្រយោជន៍បុគ្គលិក	២០	(៨៨៩.៦៣៤)	(៣.៦៩៦)	(១.២០៦.១៧៥)	(៤.៩៣០)
សាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ		២១១.៧៥៣.០៦១	៨៧០.៣០៦	២៤៨.៩៦៦.០៩៤	១.០១៧.៥២៤
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ប្រាក់តម្កល់ធានាលើដើមទុន		(១០.០០៧.៥៣៩)	(៤១.១៣១)	(៦.៩៨៩.៤៩៣)	(២៨.៥៦៦)
ការទូទាត់សម្រាប់មូលបត្រវិនិយោគ		(៤.៩៦៦.៤៥៦)	(២០.៨៥២)	(៥៥.១២៧.២១០)	(២២៥.៣០៥)
សាច់ប្រាក់បានពីទុបករណ៍មូលធន		៨៨.២១២	៣៦៣	៧.៥៤៧	៣១
ការទិញទ្រព្យសម្បត្តិវិនិយោគ		(១.១៨៤.២៦៧)	(៤.៨៦៧)	(១.៦៤៥.១៣២)	(៦.៧២៤)
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(៨.៣០៥.៩០៣)	(៣៤.១៣៧)	(៥.៧៥០.៧៣៧)	(២៣.៥០៣)
ការទិញទ្រព្យសកម្មអរូបី		(១២៩.៤៤០)	(៥៣២)	(៦៦៨.៣៩៨)	(២.៧៣២)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៧៦២.០១៧	៣.១៣២	១២១.២២៥	៤៩៥
ការប្តូរបស់ប្រតិបត្តិការបរទេស		(៣.៣៨៩.២១២)	(១៣.៩៣០)	(៦.០៥៤.៧៣៧)	(២៤.៧៨៦)
សាច់ប្រាក់បានប្រើក្នុងសកម្មភាពវិនិយោគ		(៣១.១៣២.៥៨៨)	(១២៧.៩៤៤)	(៧៦.១០៦.៩៣៥)	(៣១១.០៥០)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់បានពីការបោះផ្សាយភាគហ៊ុន	២៦	១០០.០០០.០០០	៤០០.០០០	៧០.០០០.០០០	២៨០.០០០
ភាគលាភបង់ឱ្យភាគទុនិកធនាគារ	២៦	(១០០.០០០.០០០)	(៤០០.០០០)	(៧០.០០០.០០០)	(២៨០.០០០)
សាច់ប្រាក់បានពីប្រាក់កម្ចី	១៩	៩៧.១៦១.២៦៥	៣៩៩.៣៣៣	១៣២.២៥០.៩៥០	៥៤០.៥១០
ការទូទាត់សងប្រាក់កម្ចី	១៩	(១០១.០៧៦.៦៩១)	(៤១៥.៤២៥)	(១៨៧.៨៩៣.៨៤៤)	(៧៦៧.៩២២)
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ	២៣	១៣.០០០.០០០	៥៣.៤៣០	១៧.០០០.០០០	៦៩.៤៧៩
ការទូទាត់សងបំណុលបន្ទាប់បន្សំ	២៣	(២២.០០០.០០០)	(៩០.៤២០)	(៣២.០០០.០០០)	(១៣០.៧៨៤)
ការទូទាត់ភតិសន្យាប្រាក់ដើម	១២	(៧.៧៦៥.៧៩២)	(៣១.៩១៧)	(១.៩២៩.៦៧៣)	(៧.៨៨៧)
សាច់ប្រាក់បានប្រើក្នុងសកម្មភាពហិរញ្ញប្បទាន		(២០.៦៨១.២១៨)	(៨៩.៩៩៩)	(៧២.៨៧២.៤៧៧)	(២៩៦.៦០៤)
កំណើនសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមឆ្នាំ		១.៧៧៩.៥១១.៥៣៨	៧.៣២៦.២៤៩	១.៦៧៩.២២៤.៩៥៦	៦.៨៤១.១៦២
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៦០.៩៤៦)	-	៧៥.២១៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដំណាច់ឆ្នាំ	៣៥	១.៩៣៩.៤៩០.៧៩៣	៧.៩២៥.៦០៣	១.៧៧៩.៥១១.៥៣៨	៧.៣២៦.២៤៩

សកម្មភាពវិនិយោគមិនមែនសាច់ប្រាក់ គឺការប្តូរបស់ប្រតិបត្តិការបរទេស និងទ្រព្យសម្បត្តិវិនិយោគ ដែលត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ (កំណត់សម្គាល់ ១១)។ សកម្មភាពហិរញ្ញប្បទានមិនមែនសាច់ប្រាក់ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ផ្សេងៗ គឺទ្រព្យសកម្មដែលមានសិទ្ធិប្រើប្រាស់ និងបំណុលភតិសន្យា (កំណត់សម្គាល់ ១២)។

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ និងដោយឡែកនេះ។